



**បេឡាជាតិរបបសន្តិសុខសង្គម**

# **របាយការណ៍**

## **ស្តីពី**

### **លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៥**

### **និងទិសដៅអនុវត្តបន្ត**

ក្រុមការងារទប់ស្កាត់ករណីសន្លប់  
និង បង្ការគ្រោះថ្នាក់ការងាររបស់  
កម្មករនិយោជិត(ន.ស.ប.ក)

# **២០១៥**



**មេឡាជាតិរបបសន្តិសុខសង្គម**

## **របាយការណ៍**

**ស្តីពី**

**លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៥**

**និង ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និង  
បញ្ហាគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតតាមសហគ្រាស គ្រឹះស្ថាន**

**( ឧ.ស.ប.ក )**

**រៀបចំដោយ: ក្រុមការងារទប់ស្កាត់ករណីសន្លប់ និង បញ្ហាគ្រោះថ្នាក់ការងារ  
នៃមេឡាជាតិរបបសន្តិសុខសង្គម**

**បោះពុម្ពដោយ: មេឡាជាតិរបបសន្តិសុខសង្គម**

**ឆ្នាំ២០១៥**

## មាតិកា

សេចក្តីសម្រេចបង្កើតក្រុមការងារ ទ.ស.ប.ក.....	I
ឧបករណ៍វាស់ស្ទង់របស់ក្រុមការងារ ទ.ស.ប.ក.....	IV
របាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ត.....	១
ក. លទ្ធផលការងារសម្រេចបាន.....	១
១. ស្ថានភាពករណីកម្មករនិយោជិតសន្លប់.....	១
១.១ អំពីមូលហេតុកម្មករនិយោជិតសន្លប់.....	១
១.២ អំពីវិធានការដាក់ឱ្យនិយោជកកែលំអ.....	៣
១.៣ ទិន្នន័យកម្មករនិយោជិតសន្លប់ឆ្នាំ២០១៥.....	៥
២. វិភាគទិន្នន័យកម្មករនិយោជិតសន្លប់ឆ្នាំ២០១៥.....	១៧
២.១ មូលហេតុនៃកម្មករនិយោជិតសន្លប់.....	១៧
២.២ រោងចក្រ និង កម្មករនិយោជិតសន្លប់ នៅតាមបណ្តាអាជ្ញាធរខេត្ត.....	១៨
៣. ការវិវត្តនៃទិន្នន័យ.....	១៨
៣.១ ទិន្នន័យរោងចក្រ និងកម្មករនិយោជិតសន្លប់ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥.....	១៨
៣.២ ការវិភាគប្រវត្តិទិន្នន័យរួម ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥.....	១៩
៣.៣ ទិន្នន័យរោងចក្រ និងកម្មករសន្លប់ក្នុងឆ្នាំ២០១៤ បានបន្តកើតក្នុងឆ្នាំ២០១៥....	២១
៤. វដ្តនៃកម្មករនិយោជិតសន្លប់.....	២១
៥. ការសិក្សាស្រាវជ្រាវ និង ការការពារករណីកម្មករនិយោជិតសន្លប់.....	២២
៦. ការផ្សព្វផ្សាយអប់រំ.....	២៤
ខ. បញ្ហាប្រឈម.....	៦២
គ. ដំណោះស្រាយ.....	៦២
ឃ. ការងារអនុវត្តបន្ត.....	៦៣
ង. សេចក្តីសន្និដ្ឋាន.....	៦៣
- ឯកសារយោង.....	៦៥
- ទំនាក់ទំនង.....	៦៥



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**  
លេខ : ..... ០០២/..... គ.ប/ស.វ.ស

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ**  
**របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម**

**រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ ជស/រកម ០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការងារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៩០២/០១៤ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧/៩១ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ/បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១៦ អនក្រ/បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម
- យោងតាមសំណើរបស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម

**សម្រេច**

**ប្រការ ១ .-**

ត្រូវបានបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមបណ្តាសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម ដែលមានសមាសភាពដូចខាងក្រោម៖



១. ឯ.ខ វេជ្ជ. ប៉ុក វណ្ណថាត	ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	ប្រធាន
២. លោក ម៉េង ហុង	នាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម	សមាជិក
៣. លោកវេជ្ជ. ហាន់ នព្វគុណ	ប្រធានការិយាល័យ នៃនាយកដ្ឋានពេទ្យការងារ	សមាជិក
៤. លោក ផេង សុភាត	ប្រធានការិយាល័យ នៃនាយកដ្ឋានអធិការកិច្ចការងារ	សមាជិក
៥. លោក ជាវ ប៊ុនវិទូ	ប្រធានការិយាល័យ នៃប.ស.ស	សមាជិក
៦. លោកវេជ្ជ. ទត ប៉ូឡារី	ប្រធានការិយាល័យ នៃប.ស.ស	សមាជិក

**ប្រការ ២ .-**

ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតតាមបណ្តាសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម មានភារកិច្ចដូចតទៅ៖

- សិក្សាស្រាវជ្រាវ និងពិនិត្យរកមូលហេតុសន្លប់
- ចាត់វិធានការសង្គ្រោះបន្ទាន់ និងទប់ស្កាត់ការសន្លប់របស់កម្មករនិយោជិតនៅកន្លែងការងារ
- សម្របសម្រួល និងសហការជាមួយមន្ទីរពេទ្យ ពហុព្យាបាល ដើម្បីបង្កើតរូបមន្តព្យាបាលសន្លប់ និងកំណត់ពីតម្លៃព្យាបាល
- សម្របសម្រួល សហការជាមួយ ក្រសួង ស្ថាប័ន អង្គការ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ពហុព្យាបាលប្រកបដោយសុវត្ថិភាព
- ផ្តល់យោបល់លើបញ្ហាហានិភ័យសំណង់ អគ្គិភ័យ អនាម័យ សុវត្ថិភាព សុខភាព និងលក្ខខណ្ឌការងារ
- ផ្តល់យោបល់ និងលើកសំណើចាត់វិធានការបង្ការហានិភ័យការងារជូននាយកបេឡាជាតិរបបសន្តិសុខសង្គម ។ នាយកប.ស.ស ត្រូវរាយការណ៍បន្តជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យសម្រេច និងស្នើសុំអនុសាសន៍ណែនាំសម្រាប់អនុវត្តបន្ត
- រៀបចំណែនាំ និងប្រជុំផ្សព្វផ្សាយអប់រំកម្មវិធីបង្ការគ្រោះថ្នាក់ការងារ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់នាយកបេឡាជាតិរបបសន្តិសុខសង្គម

**ប្រការ ៣ .-**

សេចក្តីសម្រេចលេខ ០០៥/១១ កប/ស.ស.រ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១១ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមបណ្តាសហគ្រាស គ្រឹះស្ថាន និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។



**ប្រការ ៤ .-**

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រុមប្រឹក្សាភិបាលនៃប.ស.ស នាយកបេឡាជាតិរបបសន្តិសុខសង្គម ប្រធាននាយកដ្ឋានពេទ្យការងារ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ និង ឯកឧត្តម អស់លោក ដូចមានចែងក្នុងប្រការ១ ត្រូវទទួលអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៥



រដ្ឋមន្ត្រី

អ៊ិត សំហេង

- ចម្លងជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ
  - គ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ
  - គ្រប់ថ្នាក់ដឹកនាំក្រសួង
  - គ្រប់សាលារាជធានី/ខេត្ត
  - គ្រប់អង្គការព្រមព្រៀងខាងក្រសួង
  - "ដើម្បីជូនជ្រាប"
  - គ្រប់សហគ្រាស គ្រឹះស្ថាន "ដើម្បីសហការ"
  - ដូចប្រការ ៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ

*(Handwritten mark)*

**ឧបករណ៍វាស់ស្ទង់របស់ក្រុមការងារ ឧ.ស.ប.ក**



**GasAlertMicro 5**  
(វាស់ O<sub>2</sub>, CO, H<sub>2</sub>S, SO<sub>2</sub>, CO<sub>2</sub> ...)



**Light Meter Extech**  
(វាស់កំរិតពន្លឺ)



**Anemometer**  
(វាស់សីតុណ្ហភាព លើលើម និង ល្បឿនខ្យល់)



**Sound Level Meter**  
(វាស់កំរិតសំឡេង)



**Oxymeters**  
(វាស់ចង្វាក់បេះដូង និង រីកស៊ីសែនក្នុងឈាម)





➤ អំពីលក្ខខណ្ឌការងារ និង លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ

❖ បញ្ហាគីមី

- ដុតកំទេចកំទី កាកសំណល់កំពូរទ័រ និងសំបកកង់ នៅខាងមុខរោងចក្រធ្វើឱ្យមានផ្សែងហុយចូលទៅក្នុងអគារផលិតកម្ម
- ធ្លាក់ក្រណាត់ចូលក្នុងម៉ូទ័រដែលធ្វើឱ្យឆេះនៅត្រង់ខ្សែទឹកហូរផ្នែកសម្អាតស្បែកបង្កជាផ្សែង
- ប្រើប្រាស់ការមិនត្រឹមត្រូវ ទើបធ្វើឱ្យមានការសាយភាយក្លិនការ
- ជុំក្លិនឆេះក្តៅបន្ទះនៅផ្នែកសម្អាតក្រណាត់ បានសាយភាយចូលទៅក្នុងអគារផលិតកម្ម
- ជុំក្លិនផ្សែងដែលកម្មករផ្នែកអនាម័យបានដុតនៅក្នុងបរិវេណរោងចក្រ ហើយហុយចូលក្នុងអគារផលិតកម្ម
- កសិករបាញ់ថ្នាំសម្លាប់សត្វល្អិតដាក់ស្រែ បានភាយក្លិនចូលអគារផលិតកម្ម
- និយោជកបាញ់ថ្នាំសម្លាប់សត្វល្អិតក្នុងអគារផលិតកម្ម

❖ បញ្ហារូបសាស្ត្រ

- ទុស្ស័យខ្សែភ្លើងលើពិដាន
- ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យកម្មករឆក់ខ្សែភ្លើងនៅនឹងម៉ាស៊ីនដេរផ្ទាល់តែម្តង (មិនបណ្តាលឱ្យកម្មករសន្លប់ឡើយ គ្រាន់តែភិតភ័យ)
- កណ្តឹងប្រកាសអាសន្នរោង ដោយសារឆ្លងចរន្តអគ្គិសនី
- បើកចំហបង្អួចមិនអស់
- បរិយាការណ៍កំដៅក្តៅ និង ហប់
- ប្រព័ន្ធផ្លិតទឹកគ្មានទឹក
- ការរៀបចំផ្លាស្ទិកមានកម្ពស់ខ្ពស់

❖ បញ្ហាចិត្តសាស្ត្រសង្គម

- តានតឹងអារម្មណ៍
- ស្តង់ស្នោ ប្រជ្រៀតរត់ចេញពីរោងចក្រ និង ភិតភ័យតៗគ្នា

❖ បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ

- ការទុកដាក់សម្ភារផលិតមិនបានត្រឹមត្រូវ
- អាក់ខានសំអាត និង ផ្លាស់ប្តូរប្រព័ន្ធផ្លិតទឹកមិនបានទៀងទាត់
- បន្ទប់ទឹករបស់កម្មករមួយចំនួនមិនបានសំអាតទៀតទាត់

❖ បញ្ហាមេកានិច

- ធ្វេសប្រហែសក្នុងការត្រួតពិនិត្យប្រព័ន្ធអគ្គិសនី
- មុតដៃនឹងម្ជុលម៉ាស៊ីនដេរ

❖ **បញ្ហាជីវសាស្ត្រ**

- សុខភាពកម្មករនិយោជិតមួយចំនួន មានសភាពទន់ខ្សោយ (ខ្វះជាតិស្ករ...)
- ហូបអាហារពេលព្រឹកមិនទៀងទាត់

❖ **បញ្ហាការថែមម៉ោងធ្វើការ**

- ថែមម៉ោងក្នុងមួយថ្ងៃ ២ម៉ោង ភាគច្រើនជាប្រចាំ

កត្តាថែមម៉ោងខាងលើ មកពីកម្មករនិយោជិតបង្ខំចិត្តថែមម៉ោងដោយសារចង់បានប្រាក់ឈ្នួលបន្ថែម ហើយម្តងម្កាលធ្វើឱ្យគាត់ទ្រោលការងារលែងបាន បូករួមនឹងការសម្រាកមិនបានគ្រប់គ្រាន់ ហូបអាហារមិនទៀងទាត់ និង គ្មានជីវជាតិក៏ជាហេតុបណ្តាលឱ្យកម្មករនិយោជិតសន្លប់ ។

**១.២ អំពីវិធានការដាក់ឱ្យនិយោជកកែលំអ**

ដើម្បីធានាការការពារសុខភាព និង សុវត្ថិភាពការងារ ពិសេសករណីកម្មករនិយោជិតសន្លប់ ក្រុមការងារ ទ.ស.ប.ក បានចុះទៅពិនិត្យអង្កេតស្វែងរកមូលហេតុ និងបានចាត់វិធានការបន្ទាន់ឱ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ធ្វើការកែលំអ ដើម្បីទទួលបាននូវសុខដុមរមនាក្នុងកន្លែងការងារ ដោយជំរុញឱ្យមានការកែលំអ ដូចតទៅ ៖

➢ **អំពីលក្ខខណ្ឌការងារ និង លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ**

❖ **ករណីបញ្ហាគីមី**

- សំអាត ឬ ផ្លាស់ប្តូរចង្កើរនៃខ្សែទឹកហូរសម្រាប់កំដៅស្បែកជើង ដែលមានកំណកការច្រើន ឱ្យបានទៀងទាត់ និង ធ្វើគម្របបិទបានការទាំងអស់ដែលកំពុងប្រើប្រាស់ឱ្យបានត្រឹមត្រូវ
- ប្រើប្រាស់ការត្រូវមានគម្របគ្របបិទជិត ដើម្បីធានាថាមិនមានការសាយភាយក្លិនដល់ផ្លូវដង្ហើមកម្មករនិយោជិត និងត្រូវមានបិទតារាង MSDS បកប្រែជាភាសាជាតិ ដើម្បីឱ្យកម្មករនិយោជិតងាយយល់ពីរបៀបប្រើប្រាស់សារធាតុគីមីទាំងនោះ និង ត្រូវផ្តល់ម៉ាស់ដែលមានគម្រង់ពីរជាន់ជូនកម្មករប្រើប្រាស់ក្នុងអាគារផលិតកម្ម
- ដកបន្ទះក្តារដែលឆេះចេញពីកន្លែងម៉ាស៊ីនសម្បូត ដោយផ្លាស់ប្តូរដាក់បន្ទះក្តារថ្មីជំនួសវិញ
- ណែនាំកម្មករផ្នែកអនាម័យមិនឱ្យដុតសំរាមនៅក្នុងបរិវេណរោងចក្រ
- ស្នើឱ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការណ៍ទប់ស្កាត់ចំពោះពលរដ្ឋដែលរស់នៅជុំវិញរោងចក្រ កុំឱ្យដុត ឬបាញ់ថ្នាំផ្សេងៗ ដែលសាយភាយចូលក្នុងអាគារផលិតកម្ម
- ត្រូវលាងសម្អាតឆ្អិតទឹក នៃប្រព័ន្ធទឹកខ្យល់ត្រជាក់ និងជូនសម្អាតម៉ាស៊ីន ព្រមទាំងកាបូ ឥដ្ឋក្នុងអាគារផលិតកម្មឱ្យបានស្អាត និងយកគំនរក្រណាត់ទៅសំដីលហាលថ្ងៃដើម្បីធានាថា ក្លិនជាតិគីមីទាំងនោះត្រូវបានសម្អាតទាំងស្រុង។

❖ **ករណីបញ្ហារូបសាស្ត្រ**

- រៀបចំ និង ត្រួតពិនិត្យខ្សែភ្លើង
- រៀបចំជួសជុលម៉ាស៊ីនដេរ ដែលមានករណីឆ្លងចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ចៀសវាងការឆក់ដល់កម្មករកំពុងបំពេញការងារ
- រៀបចំប្រព័ន្ធចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ និងផ្លាស់ប្តូរកណ្តឹងរោទ៍ចាស់ដែល មានបញ្ហាចេញ
- ណែនាំឱ្យលាងសំអាតផ្លិតទឹកនៃប្រព័ន្ធខ្យល់ត្រជាក់តាមលក្ខណៈបច្ចេកទេស
- បើកប្រព័ន្ធខ្យល់ត្រជាក់៣០នាទី មុនកម្មករនិយោជិតចូលធ្វើការ
- បន្ទាបរបាំងផ្លាស្ទិកដែលមានស្រាប់ដើម្បីឱ្យលំហូរខ្យល់ងាយឆ្លងកាត់កន្លែង កម្មករធ្វើការ។

❖ **ករណីបញ្ហាចិត្តសាស្ត្រសង្គម**

- ពន្យល់ណែនាំអប់រំកុំឱ្យមានភាពតានតឹងអារម្មណ៍
- ផ្សព្វផ្សាយអប់រំពីគោលការណ៍ច្បាប់ និង បទប្បញ្ញត្តិនានា ។

❖ **ករណីបញ្ហាវិទ្យាសាស្ត្ររៀបចំការងារ**

- ណែនាំពីការរក្សាទុកដាក់សម្ភារក្រណាត់កុំឱ្យបាំងលំហូរខ្យល់ចេញចូល
- សំអាត និង ផ្លាស់ប្តូរប្រព័ន្ធផ្លិតទឹកឱ្យបានទៀងទាត់
- សំអាតបន្ទប់ទឹករបស់កម្មករឱ្យបានទៀងទាត់។

❖ **ករណីបញ្ហាមេកានិច**

- ត្រួតពិនិត្យឧបករណ៍ប្រើប្រាស់ ដែលប្រើប្រព័ន្ធអគ្គិសនី និង រៀបចំប្រព័ន្ធ ខ្សែភ្លើង តាមលក្ខណៈបច្ចេកទេស
- ណែនាំកម្មករនិយោជិតអោយមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ម៉ាស៊ីនដេរ ដែលគ្មានរបាំងការពារបាក់ម្តុល ឬមុតជាដើម។

❖ **ករណីបញ្ហាជីវសាស្ត្រ**

- ណែនាំកម្មករនិយោជិតបរិភោគអាហារមានអនាម័យ និង ជីវជាតិ
- ណែនាំកម្មករនិយោជិតឱ្យយល់ដឹងពីរបបអាហារទាំងបីក្រុម
- អប់រំសុខភាពកម្មករនិយោជិតឱ្យយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួន និងការប្រើប្រាស់ឱសថឱ្យមានវេជ្ជបញ្ជា ឱ្យបានត្រឹមត្រូវ ។

❖ **ករណីការថែមម៉ោងធ្វើការ**

- ការថែមម៉ោងត្រូវគោរពតាមច្បាប់ស្តីពីការងារ
- ណែនាំកម្មករនិយោជិតពីអត្ថប្រយោជន៍នៃការសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បី ធានាពីសុខភាពថាមពលក្នុងសកម្មភាពការងារថែមម៉ោង ។

**១.៣ វិនិយោគកម្មករនិយោជិតសន្លប់ក្នុងឆ្នាំ២០១៥**

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
១	០៨/០១/២០១៥	SUN BEST GARMENT Co., Ltd - ផលិតសំលៀកបំពាក់ ( កូនក្មេង ) - ផ្លូវជាតិលេខ៤ ភ.អង្គស្នួលទី១ - យ.អង្គស្នួល ស.អង្គស្នួល - ខេត្តកណ្តាល	១,៧៥០	៦៩	៤	- ទុរស្សវិទ្យុភ្លើងលើពិដាន - ផ្តើមទើបសន្លប់តៗគ្នា - ថែមម៉ោងមួយខែមុនគ្រោះថ្នាក់ ២ម៉ោង ៥០% និង លើសពីម៉ោង ៣០%	- ស្លន់ស្លាវ - ភិតភ័យ - ទន់ដៃទន់ជើង
២	៣០/០១/២០១៥	SIX PLUS Industry Co., Ltd - ផលិតសំលៀកបំពាក់ - ស្ថិតនៅផ្លូវជាតិលេខ៦ ឃុំព្រែកអញ្ចាញ - ស្រុកមុខកំពូល ខេត្តកណ្តាល	២,២៣២	១២៣	៥.៥	- ដុតកំទេចកំទី កាកសំណល់កំពូរទំរំ និង សំបកកង់ នៅខាងមុខរោងចក្រធ្វើឱ្យមាន ផ្សែងហុយចូលទៅក្នុងអគារផលិតកម្ម - ភ័យស្លន់ស្លាវតៗគ្នា	- វិលមុខ - ជើងធោង - ទន់ដៃទន់ជើង
៣	១៣/០២/២០១៥	យូលី អ៊ិនធើណេស៊ីណាល (ខេមបូឌា) ហ្គាមិន - ផលិតសំលៀកបំពាក់ - ស្ថិតនៅភូមិអង្គុញ សង្កាត់អង្គុញ ក្រុង បារិត ខេត្តស្វាយរៀង ( តំបន់សេដ្ឋកិច្ច ពិសេសសានតុងសានសែស )	១,៨៣០	៦៣	៥.៦	- ការបើកចំហបង្ហូរមិនអស់ - ឃើញកម្មការិនី ២នាក់ បានសន្លប់ ក៏ភិតភ័យ តៗគ្នាហូតដល់សន្លប់ - ការហូបអាហារពេលព្រឹកមិនទៀងទាត់	- ចប់ដង្ហើម - ឈឺក្បាល - វិលមុខ - ជើងធោង - ទន់ដៃទន់ជើង
	១៦/០២/២០១៥			៤១			



ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
៤	២១/០២/២០១៥	Long Lead (Cambodia) Co., Ltd - ផលិតស្បែកជើង - ស្ថិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ - ខេត្តកំពង់ឆ្នាំង	១,៤៧៧	៤៤	២.៩	- ធ្លាក់ក្រណាត់ចូលក្នុងម៉ូទ័រដែលធ្វើឱ្យឆេះនៅ ត្រង់ខ្សែទឹកហូរផ្នែកសម្ងាត់ស្បែក បង្កជាផ្សែង - ភ័យរត់ជាន់ចេញពីរោងចក្រ និង សន្លប់តៗគ្នា	- ថប់ដង្ហើម - វិលមុខ - ឈឺក្បាល - ជើងជោង - ទន់ដៃទន់ជើង
៥	២៣/០២/២០១៥	Grand East Footwear Int'l Corp - ផលិតស្បែកជើង - ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល	១,១៩១	៦៣	៥.២	- ងើមចេញពីកម្មការិនីមានផ្ទៃពោះមានអាការៈ វិលមុខ ជើងជោង ទន់ដៃទន់ជើង ធ្វើឱ្យកម្មការិនី ផ្សេងកិតភ័យសន្លប់តៗគ្នា - ការសាយភាយក្លិនការ - បរិយាការណ៍កំដៅក្តៅនិង ហប់	- វិលមុខ - ជើងជោង - ទន់ដៃទន់ជើង
៦	២៧/០២/២០១៥	EINS (Cambodia) Co., Ltd - ផលិតសំលៀកបំពាក់ - ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	២,៤១៣	២៦	២.៨	- ងើមចេញពីកម្មការិនីមានភាពត្រជាក់ចុងដៃ ចុងជើងទើបសន្លប់តៗគ្នា និងនៅថ្ងៃបន្ទាប់ មានកម្មការិនីម្នាក់ទៀតប្រតិកម្មនឹងថ្នាំគ្រុន ពោះរៀនសន្លប់និងធ្វើឱ្យកម្មករផ្សេងៗទៀត សន្លប់តៗគ្នា - ការចែមម៉ោងពីរម៉ោងជាប្រចាំ	- អស់កំលាំង - ឈឺក្បាល - វិលមុខ - ជើងជោង - ទន់ដៃទន់ជើង
	៤៣						

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
៧	០៦/០៣/២០១៥	DONGBU SUMMIT (CAMBODIA) CO.,LTD - ផលិតសំលៀកបំពាក់ - ស្ថិតភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	១,០៧១	២១	១.៩៦	- ជុំក្លិនឆេះក្តៅបន្ទះនៅផ្នែកសម្ងាត់ក្រណាត់ បានសាយភាយចូលទៅក្នុងអគារផលិតកម្ម ទើបធ្វើឱ្យកម្មករសន្លប់ - ការថែមម៉ោងធ្វើការជាប្រចាំ	- ឈឺក្បាល - វិលមុខ - ជើងធោង - ទន់ដៃទន់ជើង
៨	៣១/០៣/២០១៥	KUANTECH (CAMBODIA) CORPORATION LIMITED - ផលិតនិងតម្កើងឧបករណ៍បញ្ចូលភ្លើង កុំព្យូទ័រ និង ទូរស័ព្ទ - ស្ថិតភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ	៨០០	៤៥	៥.៦២	- ជុំក្លិនផ្សែងដែលកម្មករផ្នែកអនាម័យបានដុត នៅក្នុងបរិវេណរោងចក្រហើយហុយចូលក្នុង អគារផលិតកម្ម ទើបកម្មករសន្លប់តៗគ្នា - ការថែមម៉ោងធ្វើការជាប្រចាំ	- ឈឺក្បាល - វិលមុខ - ជើងធោង - ទន់ដៃទន់ជើង
៩	២៦/០៦/២០១៥	SOUTHLAND (CAMBODIA) CO.,LTD - ដេរម្នាក់ និងខោក្នុង - ស្ថិតភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	២,១៤១	១៩	០.៨៨	- កណ្តឹងរោទិ៍ប្រកាសអាសន្ន រោទិ៍ឡើងពីរដង ជាប់ៗគ្នាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នៅក្នុងបរិវេណអគារផលិតកម្ម - ភិតភ័យសន្លប់តៗគ្នា - ការបន្ថែមម៉ោង	- ឈឺក្បាល - វិលមុខ - ជើងធោង - ទន់ដៃទន់ជើង

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
១០	២៩/០៦/២០១៥	QUINT MAJOR INDUSTRIAL CO.,LTD ផលិតសំលៀកបំពាក់	២,៨៥៨	៤៣	៣.១១	-ឆ្លងចរន្តអគ្គិសនីនៅនឹងម៉ាស៊ីនដេរ បណ្តាឱ្យ សន្លប់ -ភិតភ័យសន្លប់តៗគ្នា -ការបន្ថែមម៉ោងជាប្រចាំ	- ឈឺក្បាល - វិលមុខ - ជឹងធោង - ទន់ដៃទន់ជើង
	៣០/០៦/២០១៥	ស្ថិតភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល		៤៦			
១១	៣០/០៦/២០១៥	CN PROSPEROUS GARMENT (CAMBODIA) CO., LTD កាត់ដេរ និង សំលៀកបំពាក់	៦១០	៩៥	២៤	-បរិយាការណ៍កំដៅ ក្តៅនិងហប់ -តានតឹងក្នុងអាមួរណ៍ -ការបន្ថែមម៉ោងជាប្រចាំ	- ឈឺក្បាល - វិលមុខ - ជឹងធោង - ទន់ដៃទន់ជើង
	០២/០៧/២០១៥	ស្ថិតភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ		៥២			
១២	០១/០៧/២០១៥	Vonammy (Cambodia) Garment Co., Ltd កាត់ដេរ និង សំលៀកបំពាក់	៧៥០	៦៨	១៣	-អាការៈក្អួតចេញចំណីអាហារ ហើយចង្កៀរ -កម្មករផ្សេងៗភិតភ័យស្ទន់ស្ទាវ ឈានដល់ សន្លប់តៗគ្នា -ការបន្ថែមម៉ោងធ្វើការ	- ក្អួត - ចង្កៀរ - វិលមុខ - ជឹងធោង - ទន់ដៃទន់ជើង
	០២/០៧/២០១៥	ស្ថិតឃុំសូកី ស្រុកបាទី ខេត្តតាកែវ		២៩			

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
១៣	០៣/០៧/២០១៥	CRISTAL MARTIN ( CAMBODIA ) Co., Ltd - កាត់ដេរ និង សំលៀកបំពាក់ - ស្ថិតនៅភូមិវិហារសួរត៍ជើង ឃុំវិហារសួរត៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល	៤,៤០០	១៤	០.៣	- ផ្ទះសេខ្យែកភ្លើងម៉ាស៊ីនខ្យល់នៅខាងក្រៅអាគារ - ផលិតកម្មដែលមានទីតាំងក្នុងបរិវេណរបស់ រោងចក្រ - ករណីផ្ទះសេនេះបង្កឱ្យជាផ្កាភ្លើងហើយបង្កើត ជាអគ្គិភ័យទៅលើម៉ាស៊ីននោះ	- របំដង្ហើម - កិតភ័យ - ស្លន់ស្លាវ
១៤	២៤/០៧/២០១៥	YU FA GARMENT INDUSTRY ( CAMBODIA ) Co., Ltd - កាត់ដេរ និង សំលៀកបំពាក់ - ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ	៨២០	១៨	២.១	- ការរៀបចំប្រព័ន្ធខ្យល់ទឹកត្រជាក់នៅពុំទាន់ ត្រឹមត្រូវ - ផ្សែងហុយចូលប្រព័ន្ធខ្យល់ត្រជាក់ពេល រថយន្តចេញចូល - ការបន្ថែមម៉ោងធ្វើការជាប្រចាំ - ខ្វះការណែនាំពីរបបចំណីអាហារ	- របំដង្ហើម - ឈឺក្បាល - វិលមុខ
១៥	២៤/០៧/២០១៥	MACOX MANUFACTURING Co., Ltd	៣៧៩	៩	១២	- ការរៀបចំទុកដាក់ក្រណាត់គន្លងនៅក្នុង សង្វាក់ផលិតកម្ម	- វិលមុខ - របំដង្ហើម



ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
	២៥/០៧/២០១៥	- កាត់ដេរ និង សំលៀកបំពាក់ ស្ថិតនៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ		៣៦		- កម្មករម្នាក់សន្លប់ កម្មករផ្សេងៗឃើញភិតភ័យ សន្លប់តៗគ្នា - គ្រូពេទ្យអះអាងថាកម្មករសន្លប់ខ្លះជាតិស្ករ - ការថែមម៉ោងធ្វើការជាប្រចាំ	- ទន់ដៃទន់ជើង
១៦	០៧/០៨/២០១៥	Zegna Daidong ( Cambodia ) Electronics Co., Ltd - កាត់ដេរ និង សំលៀកបំពាក់ ស្ថិតនៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ	៥៥១	២៨	៥	- ការរៀបចំទុកដាក់ឡាំងផលិតផល គរខ្ពស់ បាំងលំហូរខ្យល់កម្មករឈរ និងអង្គុយធ្វើការ - កម្មការិនីមិនបានផ្តល់ព័ត៌មាន ដើម្បីព្យាបាល ឱ្យទាន់ពេលវេលាធ្វើឱ្យកម្មករផ្សេងៗភិតភ័យ សន្លប់តៗគ្នា - ការថែមម៉ោងធ្វើការជាប្រចាំ	- បំប៉ងដង្ហើម - ជើងធោង - ទន់ដៃ ទន់ជើង - ហេរហាត់អស់កំលាំង
១៧	១១/០៨/២០១៥	Artnature ( Cambodia ) Inc - ចាក់សក់ ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់បឹងធំ	៧១៤	៣៣	៦	- សុខភាពផ្ទាល់របស់កម្មករផ្ទាល់( មុនកើតហេ តុមួយថ្ងៃពួកគាត់បានផឹកគ្រឿងស្រវឹងបូករួម នឹងការប្រើប្រាស់ថ្នាំសម្រកទម្ងន់ដោយគ្មាន វេជ្ជបញ្ជា - មានអារម្មណ៍ភិតភ័យពេលហេតុការណ៍ក៏ សន្លប់តៗគ្នា	- ឈឺក្បាល - វិលមុខ - ទន់ដៃទន់ជើង
	១២/០៨/២០១៥	- ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ )		១២			

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
១៨	១០/០៩/២០១៥	Moha3 Garment ( Cambodia ) Co., Ltd - កាត់ដេរ និង សំលៀកបំពាក់ ស្ថិតនៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ( សួនឧស្សាហកម្ម វឌ្ឍនៈ២ ផ្លូវជាតិលេខ៣ )	៣,៤៨៥	២៧	០.៧	- សុខភាពផ្ទាល់របស់កម្មករផ្ទាល់( មានជម្ងឺ រលាកក្រពះ និងជម្ងឺរាគ បានសុំច្បាប់រោងចក្រ ឈប់សម្រាកចំនួន ០២ថ្ងៃ មុនថ្ងៃកើតហេតុ - មានអារម្មណ៍ភិតភ័យរបស់កម្មករ	- ភិតភ័យ - ទន់ដៃទន់ជើង - ថប់ដង្ហើម - ឈឺក្បាល វិលមុខ
១៩	០៥/១០/២០១៥	Winson Int'l Garment ( Cambodia ) Ltd - កាត់ដេរ និង សំលៀកបំពាក់ ស្ថិតនៅភូមិវិជ្ជុល ឃុំត្រពាំងគង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ( តំបន់ឧស្សាហកម្ម Y Seven )	១,៤៣១	៤១	២.៨	- កម្មករវិនិច្ឆ័យបានមុតដៃនឹងមូលម៉ាស៊ីនដេរ ទើបកម្មករវិនិច្ឆ័យឃើញមានអារម្មណ៍ ភិតភ័យ សន្លប់តៗគ្នា - មុតម៉ាស៊ីនដេរ - ការបន្ថែមម៉ោងធ្វើការរយៈពេល២ម៉ោងជា ប្រចាំ	- ភិតភ័យ - ទន់ដៃ ទន់ជើង

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
២០	០៨/១០/២០១៥	CWKH Garment ( Cambodia ) Limited - កាត់ដេរ និង សំលៀកបំពាក់ - ស្ថិតនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	៤៦៥	១៣	២.៧	- ប្រព័ន្ធផ្គិតទឹកគ្មានទឹកនិងការរៀបចំផ្លាស្ទិក មាន កំពស់ខ្ពស់ ធ្វើឱ្យបរិយាកាណកំដៅ ក្តៅ និងហប់	- ថប់ដង្ហើម - ទន់ដៃ ទន់ជើង
២១	០៩/១០/២០១៥	Golden Apparel ( Cambodia ) Ltd - កាត់ដេរ និង សំលៀកបំពាក់ - ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង	១,២៥៦	៤៣	៣.៤	- កម្មការិនីអាយុ ១៩ឆ្នាំទើបតែចូលធ្វើការដំបូង បានសន្លប់នៅកន្លែងការងារហើយកម្មករ ផ្សេងៗក៏ភិតភ័យសន្លប់តៗគ្នា	- ភិតភ័យ - ទន់ដៃ ទន់ជើង
២២	០៥/១១/២០១៥	R SAMBADH TRADING ( KAMPUCHEA ) Co., Ltd - កាត់ដេរ និង សំលៀកបំពាក់ - ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង	១,៥៥៧	០៤ ០១ (ស្លាប់)	១.១	- កម្មការិនី រ៉ែន ស្រីនាងអាយុ ១៩ឆ្នាំ បានស្លាប់ ដោយសារស្ថានភាពសុខភាពចុះខ្សោយដោយ មិនដឹងខ្លួនឈឺធ្វើឱ្យការជួយសង្គ្រោះមិនទាន់ ពេលវេលាទើប សន្លប់តៗគ្នា	- ហត់ - ថប់ដង្ហើម - ញ័រទ្រូង - ទន់ដៃ ទន់ជើង
	០៦/១១/២០១៥			១៣		- ការបន្ថែមម៉ោងធ្វើការរយៈពេល២ម៉ោងជា ប្រចាំ	

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
២៣	១៩/១១/២០១៥	PPNP SOYA TOY CO.,LTD -ផលិតតុក្កតា ( តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារស្នួត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	២២៧	១១៩	៥២	សាយភាយក្លិនថ្នាំសត្វល្អិតដាក់ស្រែចូលក្នុង អាគារផលិតកម្ម អារម្មណ៍តានតឹង ភិតភ័យ	- ទន់ដៃទន់ជើង - ជួលសន្លប់
	២០/១១/២០១៥						
២៤	២០/១១/២០១៥	GINWIN INDUSTRY ( CAMBODIA CO.,LTD ) -កាត់ដេរ ( តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារស្នួត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	១៥៣៥	៣២៣	១០.៦		



ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
២៥		INDOCHINE APPAREL ( CAMBODIA ) LTD -កាត់ដេរ (តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	១៦៨៧				
២៦		DREAM TOYS INTERNATIONAL CO.,LTD -ប្រដាប់ប្រដារក្មេងលេង (តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	៥៣៩				
២៧		STARLIGHT APPAREL MANUFACTURING CO.,LTD -កាត់ដេរ (តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	១០៩៣				


ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
២៨		CAMBO UNISOLL LTD -កាត់ដេរ ( តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	១៨៥៣				
២៩		CAM TAEKANG SPORTECH CO.,LTD -រោងចក្រផលិតផលិតផលផ្សេងៗ ( តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	៧៣៣				
៣០		NEW ASCENT INTERNATIONAL GARMENT LIMITED -កាត់ដេរ ( តំបន់អភិវឌ្ឍន៍ 7NG អាគារទី ១៣ ផ្លូវជាតិលេខ៨ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល )	១៣០៧				

ល.រ	កាលបរិច្ឆេទ គ្រោះថ្នាក់	រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	កម្មករ សរុប	កម្មករ គ្រោះថ្នាក់	%	មូលហេតុ និង ការសន្និដ្ឋាន	អាការៈគ្រោះថ្នាក់
៣១	០៧/១២/២០១៥	CERIE (CAMBODIA) Garment Co., LTD. - ផលិតខោ និងអាវុទ្ធនាប់	៧០០	៤៦	១៦	- សាយកាយក្លិនថ្នាំសម្លាប់សត្វល្អិតក្នុងអាគារ ផលិតកម្ម - អារម្មណ៍ភានតឹង ភិតភ័យ - ការងារថែមម៉ោង	- វិលមុខ - ញ័រដើមទ្រូង - ភិតភ័យ - ទន់ដៃ ទន់ជើង
	០៨/១២/២០១៥	- ផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លីសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ		៧២			
៣២	១៤/១២/២០១៥	RICOTEX INDUSTRIAL CO.,LTD - ផលិតសំលៀកបំពាក់	១៤០៥	២៧	៤.៦	- សាយកាយក្លិនថ្នាំសម្លាប់សត្វល្អិតក្នុងបរិវេណ របស់រោងចក្រ - អារម្មណ៍ភានតឹង ភិតភ័យ	- វិលមុខ - ជើងធោង - ញ័រដើមទ្រូង - ទន់ដៃទន់ជើង
	១៦/១២/២០១៥	ផ្លូវជាតិលេខ៣ ភូមិស្វាយទៀប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ		៣៨			
<b>សរុប ៣២ រោងចក្រ</b>			<b>៤៥,២៥៩</b>	<b>១,៨០៦</b>	<b>៣.៩%</b>		


## ២. វិភាគទិន្នន័យកម្មករនិយោជិតសន្លប់ក្នុងឆ្នាំ២០១៥

### ២.១ មូលហេតុនៃកម្មករនិយោជិតសន្លប់

✓ មូលហេតុនៃកម្មករនិយោជិតសន្លប់ទាំង ៣២ អាងចក្រកាត់ដេរ និង ផលិតស្បែកជើង




✓ មូលហេតុនៃកម្មករនិយោជិតសន្លប់ទាំង ៣២ អាងចក្រ ធៀបនឹងអាងចក្រកាត់ដេរ និង ផលិតស្បែកជើង ដែលបានចុះបញ្ជីកានៅ ប.ស.ស ទាំង ១,០៨៨ អាងចក្រ




២.២ រោងចក្រ និង កម្មករនិយោជិតសន្លប់ នៅតាមបណ្តាអាជីវកម្ម-ខេត្ត

- ចំនួនរោងចក្ររងការសន្លប់ទាំង ៣២ រោងចក្រ និង




- ចំនួនកម្មករនិយោជិតសន្លប់ ១,៨០៦ នាក់




៣. ការវិវត្តនៃទិន្នន័យ

៣.១ ទិន្នន័យរោងចក្រ និងកម្មករនិយោជិតសន្លប់ក្នុងឆ្នាំ២០១៤ និង ឆ្នាំ២០១៥

ល.រ	រាជធានី/ខេត្ត	ឆ្នាំ២០១៥		ឆ្នាំ២០១៤		និរន្តរភាព %	
		រោងចក្រ	កម្មករ	រោងចក្រ	កម្មករ	រោងចក្រ	កម្មករ
	<b>សរុបរួម</b>	<b>៣២</b>	<b>១,៨០៦</b>	<b>៣៤</b>	<b>១,៨០៦</b>	<b>-៥.៨</b>	<b>០</b>
១	រាជធានីភ្នំពេញ	៨	៣៥៩	២១	១០៣០	-៦១	-៦៥
២	ខេត្តកណ្តាល	១៣	៨០០	២	៣៥៧	៥៥០	១២៤
៣	ខេត្តកំពង់ស្ពឺ	៥	២៩៧	៣	៧២	៦៦	៣១២
៤	ខេត្តកោះកុង	-	-	១	៧	-	-
៥	ខេត្តកំពង់ឆ្នាំង	២	៨៧	២	៤៨	០	៨១
៦	ខេត្តស្វាយរៀង	១	១០៤	៣	២៥៣	-៦៦	-៥៨
៧	ខេត្តព្រះសីហនុ	-	-	១	៣៦	-	-
៨	ខេត្តតាកែវ	២	១៤២	១	៣	១០០	៤,៦៣៣
៩	ខេត្តព្រៃវែង	១	១៧	-	-	-	-










៣.២ ការវិនិយោគប្រវត្តិវិនិយោគនយោបាយ ក្នុងឆ្នាំ២០១៥ និង ឆ្នាំ២០១៥

ល.រ	បរិយាយ	ឆ្នាំ២០១៥	ឆ្នាំ២០១៥	ភាគរយ %
១	រោងចក្រជួបបញ្ហាសន្លប់	៣២	៣៤	-៥.៨៨
២	កម្មករសន្លប់	១,៨០៦	១,៨០៦	០
៣	កម្មករមិនបានសន្លប់ក្នុង រោងចក្រជួបបញ្ហាសន្លប់	៤៥,២៥៩	៥២,៨៨៣	-១៤.៤
៤	រោងចក្រកាត់ដេរ/ស្បែកជើង បានចុះបញ្ជីកា ប.ស.ស	១,០៨៨	១,០៧៥	១.២
៥	កម្មករកាត់ដេរ/ស្បែកជើង បានចុះបញ្ជីកា ប.ស.ស	៧១៥,៦៤០	៦៩៩,១៥៨	២.៣៥
៦	ផលធៀបរវាងល.រ ១ និង ៤	២.៩៤%	៣.១៦%	-៦.៩៦
៧	ផលធៀបរវាងល.រ ២ និង ៥	០.២៥%	០.២៥%	០
៨	ផលធៀបរវាងល.រ ២ និង ៣	៣.៩៩%	៣.៤១%	១៧










**៣.៣ ទិន្នន័យរោងចក្រ និង កម្មករសន្លប់ក្នុងឆ្នាំ២០១៥ បានបន្តកើតក្នុងឆ្នាំ២០១៥**

ល.រ	ឆ្នាំ	រោងចក្រជួបបញ្ហាសន្លប់			កម្មករសន្លប់		
		រោងចក្រមិនបានសន្លប់ឆ្នាំ២០១៥	រោងចក្រសន្លប់បានបន្តកើតឆ្នាំ២០១៥	សរុប	កម្មករមិនបានសន្លប់ឆ្នាំ២០១៥	កម្មករសន្លប់បានបន្តកើតឆ្នាំ២០១៥	សរុប
១	ឆ្នាំ២០១៥	៣២			១,៨០៦		
២	ឆ្នាំ២០១៤	៣១	៣	៣៤	១,៦៤២	១៦៤	១,៨០៦

ក្នុងឆ្នាំ២០១៥ គឺមាន ០៣ រោងចក្រ និង ១៦៤ នាក់ ដែលធ្លាប់សន្លប់ក្នុងឆ្នាំ២០១៤ ។

**៤. វដ្តនៃកម្មករនិយោជិតសន្លប់**

★ ក្រាហ្វិចរដ្ឋនៃកម្មករនិយោជិតសន្លប់ មានពីររដ្ឋ





❖ វដ្តទី១

- ពីខែមករាដល់ខែមេសាជារដូវដែលរោងចក្រទទួលបានការបញ្ជាទិញទំនិញថ្មី (បង្កើនសកម្មភាពផលិត)
  - បង្កើនការបន្ថែមម៉ោង ដើម្បីទុករយៈពេលសំរាករបស់កម្មករនិយោជិតពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានយូរ
  - ជារដូវក្តៅ និង ការសម្រាក(ដំណេក) មានរយៈពេលខ្លី ។
- ខែឧសភា និង ខែមិថុនា មិនសូវមានបញ្ជាកម្មករនិយោជិតសន្លប់ ។

❖ វដ្តទី២

- ពីខែកក្កដាដល់ខែតុលាជារដូវដែលរោងចក្រទទួលបានការបញ្ជាទិញទំនិញបន្ថែម (បង្កើនសកម្មភាពផលិត)
  - បង្កើនការបន្ថែមម៉ោង ដើម្បីទុករយៈពេលសំរាករបស់កម្មករនិយោជិតនាពេលបុណ្យភ្ជុំបិណ្ឌឱ្យបានយូរ
  - ជារដូវវស្សា ជកស្ទូង ច្រូតកាត់ និងការសម្រាក(ដំណេក) មានរយៈពេលខ្លី ។
- ខែវិច្ឆិកា និង ខែធ្នូ មិនសូវមានបញ្ជាកម្មករនិយោជិតសន្លប់ ។

**៥. ការសិក្សាស្រាវជ្រាវ និង ការការពារករណីកម្មករនិយោជិតសន្លប់**

Mass Psychogenic illness គឺជាជំងឺមួយប្រភេទដែលគេសំដៅលើជំងឺ Mass hysteria ជំងឺនេះត្រូវបានគេរកឃើញប្រហែល៦០០ឆ្នាំមុនមកហើយ ។ វាជាជំងឺដែលមានលក្ខណៈកម្រជួបប្រទះក្នុងអំឡុងពេលសិក្សា ជំងឺនេះកើតឡើងនៅក្នុងរោងចក្រឧស្សាហកម្មមួយចំនួនក្នុងប្រទេសអង់គ្លេស បារាំង អាណ្លីម៉ង់ អ៊ីតាលី រុស្ស៊ី សហរដ្ឋអាមេរិច និងសាំងហ្គាពួរ ...។

Mass Psychogenic illness “MPI” = ជំងឺហ្វូងមនុស្សមានអារម្មណ៍ខ្លាំងក្លា

- M = Mass ( ក្រុមមនុស្ស ឬ ហ្វូងមនុស្ស )
- P = Psychogenic ( អារម្មណ៍ខ្លាំងក្លា )
- I = illness ( ជំងឺ )
- Mass Hysteria ( ជំងឺស្នេហ៍ហ្វូង )

នៅពេលដែលមនុស្សនៅក្នុងក្រុមចាប់ផ្តើមគិតថា ពួកគេបានឆ្លងជំងឺ ដែលមានគ្រោះថ្នាក់ដូចជា៖ មេរោគមួយ ឬ ក៏ជាតិពុលដែលបង្កើតដោយអតិសុខុមប្រាណ ។ ពួកគេអាចមានរោគសញ្ញាឈឺក្បាល វិលមុខ ក្អកចង្កោរ ចប់ដង្ហើម សុខភាពខ្សោយ មានអារម្មណ៍ទន់ដៃទន់ជើងលែងជើងខ្លួន ។ ប្រសិនបើមានមនុស្សច្រើននៅក្នុងក្រុមចាប់ផ្តើមមានអារម្មណ៍ថាឈឺនៅពេលតែមួយ យើងអាចសន្និដ្ឋានថាពួកគេអាចមានជំងឺ Mass Psychogenic illness ។ ហើយជំងឺប្រភេទនេះ ច្រើនកើតឡើងលើក្រុមសិស្សសាលា និង ក្រុមកម្មករ ។ នៅពេលខ្លះជំងឺ Mass Psychogenic illness ក៏ត្រូវបានគេហៅថាជំងឺ Mass hysteria ឬ Epidemic hysteria ( ជំងឺស្នេហ៍ហ្វូង ) ។

ក. ក្នុងឆ្នាំ ១៩៩៩ សិស្សអនុវិទ្យាល័យនៃប្រទេសប៊ែលហ្សិក បានផ្ទុះឡើងនូវជំងឺ MPI ដែលបង្កឱ្យមានជនរងគ្រោះចំនួន ១២២ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភាគច្រើននៃជនរងគ្រោះគឺជាមនុស្សស្រី ។

- ការសន្និដ្ឋានលើកដំបូងគឺ បណ្តាលមកពីពុលភេសជ្ជៈ Coca Cola
- តែក្រោយការពិនិត្យដោយមន្ទីរពិសោធន៍ឯករាជ្យលើផលិតផល CocaCola រួចហើយបានបញ្ជាក់ថាគ្មានសារធាតុគីមី ដែលបង្កឱ្យមានរោគសញ្ញាទាក់ទងនឹងជំងឺ MPI នោះ ទេ
- អ្នកជំនាញផ្នែកសុខាភិបាលបានបញ្ចប់សេចក្តីសន្និដ្ឋានថា វាជាការរីករាលដាលឆ្លងមកពីជំងឺ MPI ។

ខ. មន្ទីរពិសោធន៍នៃប្រទេសសាំងហ្គាពួរបានធ្វើការសិក្សាលើការរីករាលដាលនៃជំងឺ MPI ក្នុងរោងចក្រជាច្រើនក្នុងប្រទេសនៅចន្លោះឆ្នាំ១៩៧៣ រហូតដល់ ១៩៧៨ ។ ក្រោយការសិក្សាបានបង្ហាញលទ្ធផលថា ៖

- កម្មករនិយោជិតមានអាការៈភ័យខ្លាច និង ភ្លេចភ្លាំងស្មារតី
- កម្មករនិយោជិតមានអារម្មណ៍ថាត្រជាក់ ( ខ្លួនប្រាណ )
- កម្មករនិយោជិតមានអារម្មណ៍ស្លឹកស្រពន់
- កម្មករនិយោជិតចាប់ផ្តើមសន្លប់
- ជំងឺនេះភាគច្រើនកើតឡើងលើស្ត្រី

គ. ក្នុងឆ្នាំ១៩៧៩ រោងចក្រស្បែកជើងមួយនៃសហរដ្ឋអាមេរិកបានផ្ទុះឡើងនូវជំងឺ MPI នាយកដ្ឋានសុខភាពនៃប្រទេសសហរដ្ឋអាមេរិក បានរៀបចំគម្រោងស៊ើបអង្កេតលើឧស្សាហកម្ម ៖

- ដោយការសាកសួរលើកម្មករនិយោជិតចំនួន ៥០-៧៥ នាក់ ( ដែលបានឆ្លងនូវជំងឺនេះ )
- លទ្ធផលបានបង្ហាញថាកម្មករនិយោជិតមានរោគសញ្ញាដូចជា ៖ ឈឺក្បាល វិលមុខ ក្អកក្អាយ ចង្ហើម និងមានអារម្មណ៍ទន់ដៃទន់ជើង ដោយមូលហេតុធំក្លិនចម្លែកនូវនឹងកន្លែងធ្វើការ
- មូលហេតុបណ្តាលឱ្យកើតឡើងនូវជំងឺនេះបណ្តាលមកពី ៖ បរិស្ថានជំរិញខ្លួនមានភាពស្មុគស្មាញក្នុងការងារ ( Job stress ) និង ភាពស្មុគស្មាញនៅក្នុងជីវិត ( Life stress ) ។

**ការរីករាលដាលឆ្លងនេះនឹងមានការស្រោកស្រាន្តទៅវិញក្នុងរយៈពេលប្រហែល១សប្តាហ៍ ។**

✓ **មូលហេតុបង្កឱ្យមានការផ្ទុះឡើងនូវជំងឺ MPI**

នៅពេលដែលមានបុគ្គលណាមួយមានអាការៈឈឺក្បាល វិលមុខ ក្អកក្អាយ ចង្ហើម និងមានអារម្មណ៍ទន់ដៃទន់ជើង ហើយអ្នករួមការងារដែលនៅក្បែរជនរងគ្រោះ គិតថាខ្លួនបានឆ្លងនូវជំងឺនេះក៏មានអាការៈដូចគ្នានឹងជនរងគ្រោះដែរ ជាអាទិ៍ ៖

- សន្លប់តក្កា
- ភាពស្មុគស្មាញចិត្ត ( Job stress and Life stress )
- ការសាយភាយក្លិនមិនល្អ
- ការសាយភាយនូវជាតិពុល
- បរិស្ថានមិនល្អ

- អត្ថិភាព (ផ្សែង)
- ពុលសារជាតិគីមី
- ខ្វះអុកស៊ីសែន ។ល។

✓ **រោគសញ្ញា**

- ឈឺក្បាល វិលមុខ ចង្កោរ(ការភើ) ចុកពោះ ក្អក អស់កម្លាំងហៅហត់ ងងុយគេង
- ឈឺ/ក្តៅបំពង់ក ដកដង្ហើមដង្ហក់ៗ ឬ ពិបាកដកដង្ហើម ក្តៅក្នុងភ្នែក តឹងណែនដើមទ្រូង

✓ **ជំនឿសមនុស្ស**

- ជម្លៀសមនុស្សចេញពីទីកន្លែងដែលមានការផ្ទុះឡើងនូវជំងឺ
- ថែទាំអ្នកជំងឺម្នាក់ៗ ដោយមានការពិនិត្យពិច័យពីគ្រូពេទ្យ និង ប្រាប់ទៅពួកគាត់ថា (ពួកគាត់អត់មានជំងឺអ្វីធ្ងន់ធ្ងរទេ)
- ថែរក្សា ឬ ជម្លៀសមនុស្សដែលមានអារម្មណ៍ថាឈឺ ឱ្យនៅឆ្ងាយពីតំបន់ជ្រួលច្របល់ និង មានសំពាធ
- បំបែកក្រុមមនុស្សមានជំងឺ និង គ្មានជំងឺឱ្យនៅដាច់ដោយឡែកពីគ្នា
- បំបែកក្រុមមនុស្សពីមានចំនួនច្រើនឱ្យនៅចំនួនតិច (ជៀសវាងការប្រមូលផ្តុំគ្នា)
- ធ្វើការត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស នៅទីកន្លែងដែលមានផ្ទុះឡើងនូវជំងឺ
- ព្យាយាមធ្វើឱ្យក្រុមកម្មករនិយោជិតជឿថា ទីកន្លែងនោះមានសុវត្ថិភាព និង ត្រលប់ទៅធ្វើការជាធម្មតា (ក្រោយការត្រួតពិនិត្យចប់)
- ធ្វើរោគវិនិច្ឆ័យលើប្រភេទជំងឺ និង រោគសញ្ញាផ្សេងៗ
- ត្រួតពិនិត្យមើលកំរិតអុកស៊ីសែន និង បរិស្ថានជុំវិញ
- ត្រួតពិនិត្យរកសារធាតុគីមី ដែលអាចមានផលប៉ះពាល់ដល់សុខភាព
- ព្យាយាមរកមនុស្ស ដែលកើតជំងឺនេះមុនគេ នៅកន្លែងដែលមានផ្ទុះឡើងនូវជំងឺនេះ
- ធ្វើការកាត់បន្ថយលើការព្យាបាលមួយចំនួនដែលមិនមានសារៈសំខាន់

យោងតាមគេហទំព័រ ៖

[http://en.m.wikipedia.org/wiki/mass\\_psychogenic\\_illness](http://en.m.wikipedia.org/wiki/mass_psychogenic_illness)

**៦. ការផ្សព្វផ្សាយអប់រំ**

ការផ្សព្វផ្សាយអប់រំនេះ បាននិងកំពុងរៀបចំឡើងតាំងពីឆមាសទី២ឆ្នាំ២០១២ មក ដែលមាន ប.ស.ស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកគ្រប់គ្រងការចំណាយ ក្នុងទិសដៅបង្ការ គ្រោះថ្នាក់ការងារ ដោយលើកកម្ពស់លក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ ពិសេស ករណីកម្មករនិយោជិតសន្លប់ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអប់រំនេះ ក្រុមការងារ ទ.ស.ប.ក ក៏មានឯកសារ ពាក់ព័ន្ធមួយចំនួន ដូចជា៖

- ការធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាស្រាវជ្រាវទប់ស្កាត់ករណីសន្លប់និងវិធានការបង្ការ គ្រោះថ្នាក់ការងារ ៖
  - លក្ខខណ្ឌការងារ

- លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ
- អត្ថប្រយោជន៍របបសន្តិសុខសង្គម
- សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត

**សម្រាប់ផ្នែកលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ**

✓ ស្ត្រី ឬ បុរសដែលត្រូវការថាមពលច្រើនរួមមាន អ្នកចំការ អ្នកស្រែ អត្តពលករ ចំនួន ២៤០០ កាឡូរី/១ថ្ងៃ

ល.រ	មុខអាហារ	កាឡូរី	បរិយាយ
១	បាយ	៧២០	៦០ ក្រ ( ១២ ស្លាបព្រាបាយ )
២	បន្លែ	២៤០	៤០ ក្រ ( ៦ ស្លាបព្រាបាយ )
៣	ផ្លែឈើ	...	៥ ផ្លែ ( ៥ ចំណិត )
៤	សាច់មាន់ គោ ជ្រូក ត្រី ស៊ុត មីក កំពិស	១៨០	១២ ក្រ ( ១២ ស្លាបព្រាសម្ល )
៥	ទឹកដោះគោ	...	១ កែវ ( ២០០ ml )
៦	ត្រីឆ្អឹងតូចៗ ( ត្រីលិញ ឬ ត្រីរៀល )	៣០	១៥ ក្រ ( ២ ស្លាបព្រាសម្ល )

កំណត់សំគាល់ ៖

- ១ស្លាបព្រាបាយ មានប្រហែល ៦០ក្រ
- ១ស្លាបព្រាបាយដំណើរបស្មើនឹង២ស្លាបព្រាបាយធម្មតា
- ១ស្លាបព្រានំបញ្ចុកស្មើនឹង ៦០ក្រ
- ១បន្ទះនំប៉័ងស្មើនឹង ៣០ក្រ
- ១ស្លាបព្រាបាយនៃបន្លែស្មើនឹង ៤០ក្រ
- ១ស្លាបព្រាសម្លស្មើនឹង ១៥ក្រសាច់
- ១ចំណិតផ្លែឈើនៅទីនេះគេចាត់ទុកស្មើនឹងចេក១ផ្លែ ក្រូច១ផ្លែ សាវម៉ាវ៤ ត្របែកមួយចំហៀង ផ្លែល្អុង និង ម្នាស់ គេគិតថាពុះ១ផ្លែជា៦ចំណិត ។

✓ **ការសង្គ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ( ករណីគ្រោះថ្នាក់ស្រាល )**

១. ការពិនិត្យមើលដង្ហើមចេញ ចូល

- ត្រូវពិនិត្យមើលជាប្រញាប់ថាខ្យល់មានចេញចូលតាមច្រមុះ តាមមាត់របស់ជនរងគ្រោះដែរ ឬទេ ?
- ប្រសិនបើជនរងគ្រោះសន្លប់បាត់ស្មារតី ហើយដេកផ្ទុះនោះ អាចចប់ដង្ហើមបានដោយសារអណ្តាតរបស់គេរមួរចូលទៅក្នុងបំពង់ក ហើយធ្វើឱ្យខ្យល់ដកដង្ហើម
- អាស្រ័យបែបនេះ បើជនរងគ្រោះសន្លប់ ត្រូវដាក់ឱ្យដេកផ្អៀង មុខចុះក្រោម ត្រូវមានការប្រុងប្រយ័ត្ន ប្រសិនបើគេអាចមានរបួសនៅក ។



២. ការដកដង្ហើមសិប្បនិម្មិត (គ្មានដង្ហើម)

- ប្រសិនបើជនរងគ្រោះគ្រាន់តែដួល ត្រូវទ្រកដោយដៃម្ខាង ហើយដៃម្ខាងទៀតដាក់លើថ្ងាស
- ចាប់ភ្នែកក្បាល ជនរងគ្រោះទៅក្រោយឱ្យខ្លាំងតាមដែលអាចធ្វើទៅបាន
- យកមាត់ច្បាមន្ទច្រមុះ ឬ ខ្ទប់ន្ទច្រមុះ (យកមាត់ និង មាត់ជនរងគ្រោះ ច្បាមន្ទច្រមុះ ឬ ខ្ទប់ន្ទច្រមុះដោយបិតផ្តុំខ្យល់តាមនេះ)
- ត្រូវសម្លឹងមើលទ្រូងរបស់ជនរងគ្រោះ ហើយកាលណាឃើញកំរើកនោះមានន័យថា ស្លូតចាប់ដង្ហើមទទួលយកខ្យល់ហើយ
- បន្តធ្វើចលនាបិតផ្តុំបែបនេះក្នុងចន្លោះរយៈពេលប្រាំវិនាទីម្តង
- បន្តធ្វើការដកដង្ហើមសិប្បនិម្មិតរហូតទាល់តែជនរងគ្រោះចាប់ដង្ហើមដកដង្ហើម ឬ បុគ្គលិកពេទ្យមកដល់ ។




៣. ការឃាត់ឈាម


- ប្រសិនបើជនរងគ្រោះមានហូរឈាម ត្រូវព្យាយាមឃាត់ឈាមដោយច្របាច់ខ្ទប់មុខរបួស និង ដាក់ដៃជើងអ្នករបួសសណ្តូបត្រង់ ។



៤. ការបង្ការការគាំងបេះដូង

- ការភ័យភ័យភ័យភ័យចំពោះគ្រោះថ្នាក់ធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់បាន ប៉ុន្តែប្រការនេះយើងអាចបង្ការបាន៖
  - ជំបូងត្រូវពិនិត្យមើលថាជនរងគ្រោះនៅមានដង្ហើម ឬ អត់
  - បន្ទាប់មកត្រូវបង្ការការភ័យភ័យភ័យភ័យដោយផ្អែកជនរងគ្រោះទៅចំហៀង
  - ស្រាយបន្ទុកសម្លៀកបំពាក់ដែលចងរឹតតឹង
  - ដណ្តប់ភ្លយឱ្យជនរងគ្រោះ
  - កុំឱ្យអ្វីទៅជនរងគ្រោះដឹកឱ្យសោះលើកលែងតែមានបញ្ហាពីគ្រូពេទ្យ
  - ការពារជនរងគ្រោះពីពន្លឺព្រះអាទិត្យផ្ទាល់
  - យកទឹកផ្សេងបបូរមាត់ និង អណ្តាតជនរងគ្រោះបើចាំបាច់





៥. របួស មុត រលាត់

- របួសភាគច្រើនច្រើនតែកើតចេញពីគ្រោះថ្នាក់ដោយសារមុត រលាត់
- ប្រសិនបើមុត និង រលាត់មានភាពស្រាលៗសើៗ ដំបូងត្រូវឃាត់ឈាម បន្ទាប់មកត្រូវលាងសំអាតមុតរបួសដោយប្រុងប្រយ័ត្ន ។ ក្រោយពេលសំអាតរួចហើយត្រូវរុំមុខរបួសដោយក្រណាត់ស្បែកស្អាត



- ជានិច្ចកាលរបួសធ្ងន់ និង មុតជ្រៅត្រូវព្យាបាលដោយវេជ្ជបណ្ឌិត ក្នុងករណីបែបនេះ ការសង្គ្រោះបន្ទាន់គឺគ្រាន់តែជួយដាក់ និង រុំមុខរបួសតែប៉ុណ្ណោះ ។

៦. ការរលាក

- ប្រសិនបើសម្លៀកបំពាក់មនុស្សម្នាក់ត្រូវភ្លើងឆេះវិធីដ៏ល្អប្រសើរដើម្បីពន្លត់ភ្លើងគឺឱ្យជនរងគ្រោះប្រមៀលខ្លួននៅលើកំរាលឥដ្ឋ ឬ នៅក្នុងក្លាយ
- ក្រោយពន្លត់ភ្លើងរួចហើយ ត្រូវយកទឹកត្រជាក់ទៅចាក់លើកន្លែងរលាក ត្រូវគ្របមុខរលាកហើយនាំយកជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់
- ដាច់ខាតមិនត្រូវប្រើម្សៅ ខ្លាញ់ប័រ ក្រែម អាស់កុល អ៊ីយ៉ូត ឬ ជាតិដូចខាងលើនេះទៅលើមុខរលាកឱ្យសោះ ។ ដាច់ខាតកុំបំបែកពងទឹកនៅលើមុខរលាកឱ្យសោះ ។



៧. របួសដោយសារវត្ថុធាតុកាត់ស្បែក

- ប្រសិនបើមានរណាម្នាក់ធ្វើឱ្យកំពប់ទឹកអាស៊ីដ ឬ ជាតិអាត្មាឡាំងទៅលើស្បែករបស់បងប្អូន នោះបងប្អូនត្រូវលាងទឹកភ្លាម ។ បន្ទាប់មកមុខរបួសដែលបណ្តាលមកពីការកាត់ស្បែកដោយសារវត្ថុរាវ កាត់ស៊ីស្បែកណាមួយច្រើនតែមានសភាពអាក្រក់ជាងអ្វីដែលយើងមើលមិនឃើញ



- អាស្រ័យហេតុនេះទោះបីមិនឃើញថាមានសភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយត្រូវតែទៅរកវេជ្ជបណ្ឌិតព្យាបាលដាច់ខាត
- ជាតិគីមីដូចជា៖ អាស៊ីដ ឬ ទឹកក្រូមអាចឱ្យរលាកយ៉ាងឆាប់រហ័ស និង ធ្ងន់ធ្ងរទៀតផង
- បើវត្ថុធាតុរាវនោះខ្លាតទៅលើភ្នែក ឬ ទៅលើខ្លួនប្រាណរបស់អ្នក នោះអ្នកត្រូវលាងទឹកចោលភ្លាម ។ ទឹកផ្កាយូក និង ទឹកបាញ់លាងភ្នែកត្រូវស្ថិតនៅជិតកន្លែងធ្វើការបំផុត ។

៨. របួសភ្នែក

- ធ្មលីនៅក្នុងភ្នែក គឺជាការឈឺចាប់ជាទូទៅ ប្រសិនបើសម្រាមចូលភ្នែកអ្នកហើយវាស្ថិតនៅសើៗខាងលើ នោះអ្នកអាចយកវាចេញភ្លាមដោយលាងដៃនឹងទឹក ឬ ផ្តិតដោយប្រើសំឡីសើមៗ ឬ ប្រើចុងជ្រុងកន្សែងដៃស្អាតក៏បាន



ជាតិអាត្មាឡាំង អាស៊ីដ នៅក្នុងភ្នែកអាចបណ្តាលឱ្យឈឺចាប់យ៉ាងខ្លាំង អ្នកត្រូវលាងភ្នែកនឹងទឹកភ្លាម យ៉ាងហោចណាស់ក៏រយៈពេល ១០ នាទីដែរ ក្រោយលាងរួចហើយ អ្នកត្រូវទៅឱ្យគ្រូពេទ្យពិនិត្យមើលជាបន្ទាន់ ។

៩. របួសដោយសារអគ្គិសនី


- ការឆក់ដោយអគ្គិសនី ប៉ះពាល់ទៅលើបេះដូងហើយអាចបណ្តាលឱ្យស្លាប់ភ្លាមៗ ។ អ្នកត្រូវអគ្គិសនីឆក់ត្រូវរងគ្រោះបន្ថែមដោយសារការភ្ញាក់ធ្លាក់ពីលើរន្ទាជណ្តើរ ឬ ពីលើទឹកកន្លែងខ្ពស់
- ប្រសិនបើជនរងគ្រោះនៅតែប៉ះជាប់



នឹងគ្រឿងប្រដាប់អគ្គិសនី ត្រូវកាត់ចរន្ត  
ដោយបិទកុងតាក់ ឬ ប្រភពអគ្គិសនីភ្លាម។  
ប្រសិនបើមិនអាចបិទបានទេនោះ ត្រូវប្រើ  
ប្រាស់វត្ថុណាដែលវែងស្អិត ស្អាត និង មិន  
ចំលងភ្លើងដើម្បីទាញជនរងគ្រោះចេញឱ្យឆ្ងាយពីកន្លែងឆក់

- នៅពេលជនរងគ្រោះត្រូវបានទាញចេញឆ្ងាយពីកន្លែងឆក់រួចហើយ ត្រូវធ្វើចលនា  
ស្ងួត បេះដូងប្រសិនបើចាំបាច់ ។ កុំខាតពេលវេលា និង យកជនរងគ្រោះទៅកន្លែង  
ដទៃទៀត។តាមក្បួនច្បាប់គេមិនត្រូវព្យាបាលស្នាមរលាកដោយសារអគ្គិសនីឡើយ។

១០. ការបាក់អវៈយវៈ ការគ្រេច ការភ្លាត់ផ្លឹង



- ក្នុងករណីមានសង្ស័យថាមានបាក់ផ្លឹងអវៈយវៈត្រង់កន្លែងណាមួយ ជនរងគ្រោះ  
ត្រូវដាក់ឱ្យនៅនឹងមួយកន្លែង កុំបីកំរើកឱ្យសោះ ដើម្បីការពារការបាក់កាន់តែ  
ធ្ងន់ធ្ងរឡើងថែមទៀត និង ដើម្បីបន្ថយការឈឺចាប់ផង ។ ត្រូវរណបអបផ្លឹង  
ដែលបាក់ដោយដំបងឈើពីរ ឬ ក៏យកក្រដាសកាសែតមករុំព័ទ្ធជាដាក់ទម្រណប  
នៅខាងក្រៅសម្លៀកបំពាក់ ហើយយកក្រណាត់រុំបន្ថែមមួយជាន់ពីលើទៀត។  
រណប ឬ ទម្រអាចឱ្យវែងបន្តិច ដើម្បីអាចទប់ពីលើពីក្រោមកន្លែងដែលផ្លឹងត្រូវ  
បាក់គ្រេចភ្លាត់នោះ។ដើម្បីជៀសវាងការសង្កត់ដោយមិនបាច់ទៅលើកន្លែងបាក់  
នោះ គេអាចដាក់សំឡីនៅចន្លោះគ្រឿងរណប និង អវៈយវៈ ។
- នៅក្នុងករណីបាក់ដៃ ឬ ជើង ចូរកុំឱ្យរហូសកាន់តែធ្ងន់ធ្ងរទៀត ដោយការរឹតបន្តិ  
ងអវៈយវៈដែលបាក់នោះ ។ រូបគំនូរខាងក្រោមនេះ បង្ហាញពីរបៀបលើកដាក់ក៏  
សមស្របមនុស្សដែលបាក់ជើង។
- ជើងបាក់ត្រូវទ្រដោយរុំក្បួនទាំងសងខាងដើម្បីបន្ថយចលនានៅកន្លែងបាក់ ។  
គ្រប់កន្លែងធ្វើការ និង ក្រុមហ៊ុនទាំងអស់ត្រូវតែមានគំរោងផែនការ និង ការ  
រៀបចំដឹកជញ្ជូនឱ្យបានឆាប់រហ័សទៅកាន់មន្ទីរពេទ្យ និង ព្យាបាលរាល់របួស  
ទាំងអស់ដែលអាចកើតឡើងជាហេតុ ។

១១. របួសលណ្ហដីក្បាល និង ឆ្អឹងខ្នង




- ការប៉ះទង្គិចខ្លាំងទៅលើលណ្ហដីក្បាលនាំឱ្យសន្លាប់ និង របួសដល់ឆ្អឹងខ្នង
- បើមនុស្សម្នាក់នៅមានជង្គើម និង នៅដឹងខ្លួននៅឡើយកុំឱ្យគេកំរើក លើកលែងតែត្រូវការបញ្ចេញខ្យល់ឱ្យបានស្រឡះ
- ក្នុងករណីនេះត្រូវប្រយ័ត្នកុំឱ្យរបួសដល់ឆ្អឹងខ្នង ដោយដាក់ឱ្យគេដេកផ្អៀងយកមុខចុះក្រោម
- ក្នុងជំហររបបនេះ បងប្អូនត្រូវការពារកុំឱ្យឈាមដែលចេញពីមុខរបួសណាមួយក្នុងមាត់ ឬបំពង់ក រត់ចូលទៅក្នុងបំពង់សួតបាន ។
- ដាច់ខាតកុំញុកសំឡីទៅក្នុងរន្ធច្រមុះជនរងគ្រោះដើម្បីការពារ ការហូរឈាមឱ្យសោះ ។ កាលណាបើមានឈាមហូរតាមត្រចៀក សូមកុំលាងឈាមនោះចេញឱ្យសោះ ។ ប្រសិនបើជនរងគ្រោះសន្លប់ ហើយរឹងថ្ពាមសូមកុំសាកល្បងគាស់បើកមាត់ឱ្យសោះ ។
- សូមកុំព្យាយាមឱ្យអ្វីទៅមនុស្សសន្លប់ផឹកឱ្យសោះព្រោះវាអាចឱ្យវត្តរវនោះហូរចូលទៅក្នុងបំពង់ដកដង្ហើម និង សួតជាហេតុបណ្តាលឱ្យស្ទះខ្យល់ទៅវិញទេ ។
- នៅពេលណាមានការសង្ស័យថាជនរងគ្រោះត្រូវបាក់ឆ្អឹងខ្នង ឬ ឆ្អឹងត្រគាកគឺមានតែបុគ្គលិកដែលមានការបណ្តុះបណ្តាលទើបអាចលើកជនរងគ្រោះបាន ។

១២. របួសនៅពោះ

- បើរបួសនៅពោះបណ្តាលមកពីការប៉ះទង្គិច ឬ ក៏មានវត្តអ្វីមួយធ្លាក់មកលើមនុស្ស ។ល។ នោះជនរងគ្រោះត្រូវតែនាំទៅមន្ទីរពេទ្យជាបន្ទាន់ ។
- ហាមឱ្យជនដែលរងរបួសហូប ឬ ផឹកទឹកអ្វីទាំងអស់
- របួសបើកមុខត្រូវគ្របឱ្យជិតដោយប្រើក្រណាត់ស្បែកស្អាត និង សើម ។ ពេលផឹកទៅមន្ទីរពេទ្យត្រូវថែទាំជនរងគ្រោះឱ្យមែនទែន ។



១៣. ការលើកមនុស្ស



- នៅពេលជនរងរបួសត្រូវរងចាំរយន្តពេទ្យ ត្រូវដាក់ជននោះនៅកន្លែងសុវត្ថិភាព ហើយរបៀបលើកដែលសមស្របបំផុតគឺត្រូវប្រើប្រាស់គ្រែស្នែង ឬ ក្បាលធំមួយ
- ដើម្បីជួយសង្គ្រោះជនរងគ្រោះឱ្យបានឆាប់រហ័សពីកន្លែងកើតហេតុនៅក្នុង ករណីគ្រោះថ្នាក់ដោយភ្លើងឆេះវិធីដ៏ល្អបំផុតគឺចាប់អូសយកជននោះចេញដោយ ចាប់ទាញសម្លៀកបំពាក់របស់គេ
- ប្រសិនបើបងប្អូននៅម្នាក់ឯង ហើយត្រូវការជំនួយមិត្តភក្តិដោយយកគេចេញ យ៉ាងឆាប់រហ័សពីកន្លែងគ្រោះថ្នាក់ ។ ការលើកដូចខាងក្រោមនេះ គឺជាវិធីងាយ ស្រួល និង ល្អបំផុតដែលត្រូវប្រើ ។

✓ **អគ្គិភ័យ**

១. វាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់ ( ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ )

- អគ្គិភ័យសំដៅដល់ករណីមានភ្លើងឆេះមិនអាចគ្រប់គ្រងបានដែលអាចបង្ក មហន្តរាយដល់អាយុជីវិត ទ្រព្យសម្បត្តិ និង បរិស្ថាន ។
- ការបង្ការអគ្គិភ័យ សំដៅដល់ការរៀបចំអនុវត្តនូវលក្ខខណ្ឌ និងវិធានការនានា ដើម្បីធានាសុវត្ថិភាព មិនឱ្យបានអគ្គិភ័យកើតឡើង ។
- ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ សំដៅដល់ការបំពាក់ឧបករណ៍បច្ចេកទេសក្នុង និង/ឬក្រៅគោលដៅ និងវិធានការនានាដើម្បីបង្ការទប់ស្កាត់ ពន្លត់អគ្គិភ័យ និង សង្គ្រោះ ។
- មធ្យោបាយ សំដៅដល់យានយន្ត ឧបករណ៍ សម្ភារ បរិក្ខារដែលប្រើប្រាស់ សម្រាប់បង្ការ និង ពន្លត់អគ្គិភ័យ ។
- ទឹកនៃងងាយឆេះ ឬ ងាយផ្ទុះឆេះ សំដៅដល់ទឹកនៃងដែលមានស្តុក ប្រើប្រាស់ សារធាតុងាយឆេះ ឬ ងាយផ្ទុះឆេះ ។
- សារធាតុងាយឆេះ ឬងាយផ្ទុះឆេះ សំដៅដល់សារធាតុរាវ រឹង ឧស្ម័ន គីមី ទំនិញ ឬ វត្ថុធាតុដើមដែលងាយឆេះ ឬ ងាយផ្ទុះឆេះ ។
- ការពន្លត់អគ្គិភ័យ សំដៅដល់ការពន្លត់អគ្គិភ័យ និង ទប់ស្កាត់ការឆេះរាលដាល ដោយប្រើប្រាស់កម្លាំង ប្រើប្រាស់មធ្យោបាយពន្លត់អគ្គិភ័យ និងប្រើប្រាស់គ្រប់ វិធានការផ្សេងៗទៀត ។



- តំបន់ពន្លត់អគ្គិភ័យ សំដៅដល់ទឹកនៃឆ្នាំងកំពុងឆេះ ឬប្រឈមនឹងការឆេះដែលសមត្ថកិច្ចកំពុងប្រតិបត្តិការពន្លត់អគ្គិភ័យ ។
- គោលដៅ សំដៅដល់ទឹកនៃឆ្នាំងនានា និងមធ្យោបាយដឹកជញ្ជូនទាំងឡាយដែលអាចមានអគ្គិភ័យកើតឡើង ។

២. មូលហេតុដែលបង្កឱ្យមានភ្លើងឆេះជាញឹកញាប់

- មនុស្សដែលធ្វើការជាមួយភ្លើង ដូចជាចុងភៅ ជាងផ្សារ ឬ អ្នកប្រកបការងារជាមួយសារធាតុដែលងាយឆេះ ការដក់បារីចោលស្រេចនឹងចិត្ត ការតខ្សែភ្លើងអគ្គិសនីមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសធ្វើឱ្យឆ្លង ឬ ប៉ះគ្នាបង្កបណ្តាលឱ្យចេញផ្កាភ្លើង ឬខ្នាតផ្កាភ្លើងចេញពីក្បាលរថភ្លើង ។ល។
- បញ្ហាធម្មជាតិ ដូចជាព្រៃឈើ ស្លឹកឈើ ដែលរងកំដៅខ្លាំង ហើយមានភាពស្ងួតខ្លាំង បាតុភូត រន្ទះបាញ់ ផ្ទុះភ្នំភ្លើង ។ល។

៣. បំពង់ពន្លត់អគ្គិភ័យ

ក. Dry chemical fire extinguishers ចែកជា៣ប្រភេទ ៖

ក.១. បំពង់សុវត្ថិភាពពន្លត់អគ្គិភ័យធម្មតា Sodium bicarbonate មានប្រសិទ្ធិភាពប្រើប្រាស់តែ Class B and C ប៉ុណ្ណោះទេ វាធ្វើឱ្យខូចគុណភាពរបស់ដែលត្រូវភ្លើងឆេះនោះតិចជាងប្រភេទបំពង់ពន្លត់អគ្គិភ័យផ្សេងៗទៀត Class B ប្រេងថ្នាំលាប... Class C ខ្សែភ្លើងដែលឆ្លងប៉ះគ្នាធ្វើឱ្យភ្លើងឆេះធម្មតា ។

ក.២. Ammonium phosphate វាមានប្រសិទ្ធិភាព សំរាប់ class A,B,C ភាគច្រើន គេប្រើវាតែ Class A មួយគត់ ( ឈើ ក្រដាស សំរាម ក្រណាត់... )

ក.៣. Perpurple K or Potassium Bicarbonate សម្រាប់ប្រើនៅពេលដែលភ្លើងឆាបឆេះខ្លាំងជាងធម្មតា វាធ្វើឱ្យខូចសំភារៈដែលឆេះនោះច្រើនជាងប្រភេទបំពង់ពន្លត់អគ្គិភ័យផ្សេងៗទៀត តែគេទុកវាសម្រាប់ប្រើតែ Class B and C ។

ខ. ១. CO2 fire extinguishers វាមានកម្លាំងបាញ់ចេញខ្លាំងជាងទឹកធម្មតា ពេលបាញ់ចេញ ភ្លាមស្អិតភ្លាម សម្រាប់ប្រើពន្លត់លើរបស់បរិក្ខារអេឡិចត្រូនិច ប្រើសម្រាប់ Class B and C ។ បំពង់ប្រភេទនេះ វាកាត់បន្ថយអុកស៊ីសែននៅកន្លែងហប់តូចចង្អៀត គេមិនត្រូវប្រើវាទេ ។

ខ. ២. Class D fire extinguisher divide in 2 ៖

- a. Sodium chloride កាត់បន្ថយកំដៅលោហធាតុដែលឆេះ ដូចជា Magnesium, potassium, Uranium Alumium powder
- b. ម្សៅស្នួត មានជាតិស្ពាន់ កាត់បន្ថយកំដៅនៅរបស់ដែលកំពុងឆេះ ធ្វើឱ្យភ្លើងរលត់ភ្លាម សម្រាប់ប្រើរបស់ ដែលឆេះដូចជា Lithium ។

គ. Class K fire extinguisher ខ្លាញ់ ប្រេងឆា... ។

Comparison of fire classes			
American	European	Australasian	Fuel/Heat source
Class A	Class A	Class A	Ordinary combustibles
Class B	Class B	Class B	Flammable liquids
	Class C	Class C	Flammable gases
Class C	Class F/D	Class E	Electrical equipment
Class D	Class D	Class D	Combustible metals
Class K	Class F	Class F	Cooking oil or fat

Choosing Fire Extinguishers

Identify the type of materials in the area

Class A: SOLIDS such as paper, wood, plastic etc

Class B: FLAMMABLE LIQUIDS such as paraffin, petrol, oil etc

Class C: FLAMMABLE GASES such as propane, butane, methane etc

Class D: METALS such as aluminium, magnesium, titanium etc

Class E: Fire involving ELECTRICAL APPARATUS

Class F: Cooking OIL & FAT etc

៤. វិធានការណ៍ការពារនឹងទប់ទល់ពេលមានបំពង់ពន្លត់អគ្គិភ័យ

ក. វិធានការណ៍ការពារ

- រោងចក្រត្រូវធ្វើការសាកល្បងដល់កម្មករទាំងអស់យ៉ាងហោចណាស់ ក៏១ឆ្នាំឱ្យបាន១ដងដៃរន្ធវិធានការណ៍ចាកចេញពីរោងចក្រជាបន្ទាន់នៅពេលពួកណ្តឹងប្រកាសអាសន្ន ។
- ត្រូវបង្រៀនកម្មករនិយោជិតទាំងអស់ឱ្យចេះពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ នៅពេលមានភ្លើងឆេះធម្មតា ពួកគេអាចជួយបាន ។
- អ្នកគ្រប់គ្រង ឬ អ្នកទទួលខុសត្រូវទាំងអស់ត្រូវចេះរបៀបប្រើបំពង់ពន្លត់អគ្គិភ័យ នឹងជាអ្នកនាំកម្មករចាកចេញពីរោងចក្រនៅពេលមានភ្លើងឆេះ ។
- ត្រូវបង្រៀនអ្នកធ្វើការទាំងអស់ឱ្យយល់ពីមូលហេតុ នឹងស្គាល់ពីសារធាតុដែលងាយឆេះ ។

ខ. ចំណុចដែលត្រូវត្រួតពិនិត្យ

- តើនៅកន្លែងធ្វើការមានបិទ នឹងធ្វើការផ្សព្វផ្សាយស្តីពីនីតិវិធី ដែលត្រូវអនុវត្តជាចាំបាច់នៅពេលមានអគ្គិភ័យកើតឡើងឬទេ ?
- តើកម្មករនិយោជិតទាំងអស់យល់ដឹង នឹងចេះអនុវត្តតាមនីតិវិធីដែលបានបង្ហាត់បង្រៀនឬទេ ?
- តើរោងចក្រមានបានធ្វើការសាកល្បងតាមកាលកំណត់ដែលឬទេ ?

- តើទ្វារសម្រាប់ចាកចេញមានគ្រប់គ្រាន់នឹងមានភាពងាយស្រួលដែរទេ ?
- តើទ្វារសម្រាប់ចាកចេញមានដាក់សញ្ញា ឬ ភ្លើងសំគាល់ឬទេ ?
- តើបំពង់ពន្លត់អគ្គិភ័យដែលដាក់តាមផ្នែក មានដាក់តាមក្រុមសម្រាប់ពន្លត់របស់ដែលត្រូវឆេះឬទេ ?
- តើបំពង់ពន្លត់អគ្គិភ័យមានគ្រប់គ្រាន់ឬទេ ?
- តើមានសញ្ញាបង្ហាញពីកន្លែងដាក់បំពង់ពន្លត់អគ្គិភ័យឬទេ ?
- តើបំពង់ពន្លត់អគ្គិភ័យដែលដាក់ជាប់ជញ្ជាំង មានផ្លូវស្រឡះនឹងងាយស្រួលយកមកប្រើប្រាស់ឬទេ ?
- តើមានបានសាកល្បង បញ្ជាក់ថាបំពង់ពន្លត់អគ្គិភ័យទាំងអស់សុទ្ធតែប្រើបានឬទេ ?
- តើបំពង់ពន្លត់អគ្គិភ័យ បានត្រួតពិនិត្យនឹងថែរក្សាជាប្រចាំបានឬទេ ?
- តើមានផែនទីបង្ហាញពីកន្លែងទុកបំពង់ពន្លត់អគ្គិភ័យឬទេ ?
- តើបំពង់ពន្លត់អគ្គិភ័យត្រូវមានពណ៌បញ្ជាក់ពីប្រភេទនៃបំពង់ពន្លត់អគ្គិភ័យដែលឬទេ ?
- ត្រួតពិនិត្យមើលសារធាតុដែលងាយឆេះ ត្រូវដាក់ឱ្យដាច់ពីគ្នា នឹងឱ្យឆ្ងាយពីរបស់ផ្សេងៗទៀត ។
- ត្រូវកាត់បន្ថយនាំចូលសារធាតុដែលងាយឆេះ ក្នុងម៉ោងធ្វើការ ។
- ត្រូវចេះសំអាតកន្លែងធ្វើការឱ្យបានស្អាតជានិច្ច ជាពិសេសកន្លែងដែលបង្កឱ្យឆេះ ព្រោះកន្លែងមកបញ្ជាដែលបណ្តាលឱ្យឆេះតែងមានកើតឡើងជាដដែលៗ ។
- តើមានផែនការចាកចេញពីរោងចក្រ ទៅតាមជាន់របស់វាដែលឬទេ ?

៥. នីតិវិធីដែលត្រូវអនុវត្ត ជាបន្ទាន់នៅពេលមានអគ្គិភ័យកើតឡើង

- ពេលមានភ្លើងឆេះកើតឡើង តើយើងត្រូវធ្វើដូចម្តេច ?
- កុំឱ្យភ័យស្ទុះស្ទាវ ឬរត់ឆ្លេរឆ្លា ឬស្រែកផ្អើលឆោឡោឱ្យសោះ ។
- ភ្លាមៗ ត្រូវចុចកណ្តឹងប្រកាសអាសន្នដែលនៅជិត (ប្រអប់ពណ៌ក្រហម) ។
- ទូរស័ព្ទទៅភ្នាក់ងារពន្លត់អគ្គិភ័យ ប្រាប់ឈ្មោះ ទីកន្លែងឱ្យបានច្បាស់លាស់ បើអាចប្រាប់បានត្រូវប្រាប់ពីមូលហេតុ នៃភ្លើងឆេះ តើឆេះរបស់អ្វីខ្លះ ឆេះមានទំហំតូច ឬធំ តើរាលដាលលឿនឬទេ ?
- បើមានភ្លើងឆេះ ទំហំ ឬ ទ្រង់ទ្រាយតូច បើអាចពន្លត់បានត្រូវពន្លត់ភ្លាមដោយមិនបាច់ទូរស័ព្ទ ហើយបើប្រើអស់ ១បំពង់មិនរលត់ ត្រូវទូរស័ព្ទភ្លាម ។
- ត្រូវរត់ចេញពីអគារភ្លាមតាមសញ្ញាសុវត្ថិភាព នឹងតាមទ្វារដែលនៅក្បែរ បើអាចធ្វើបានត្រូវទ្វារបន្ទាប់ដែលឆេះ មុនរត់ចេញ ។

៦. សកម្មភាពពេលពួកណ្តឹងប្រកាសអាសន្ន

- កុំឱ្យភ័យស្លន់ស្លាវ ឬ រត់ឆ្លេរឆ្លា នាំឱ្យផ្អើលដល់គេទាំងអស់គ្នា ។
- ដើរចេញភ្លាម តាមទ្វារដែលនៅក្បែរ ដោយយករបស់សំខាន់ជាប់មកជាមួយ ត្រូវដើរតាមសញ្ញាសុវត្ថិភាព មិនត្រូវរត់ឆ្លេរឆ្លាឡើយ ។ បើនៅជាន់លើត្រូវចុះតាមកាំជណ្តើរហាមចុះតាមជណ្តើរយន្តត្រូវបិទទ្វារបន្ទប់ ដែលឆេះមុនចាកចេញបើអាចធ្វើទៅបាន ។
- ត្រូវធ្វើតាមបញ្ជា ភ្នាក់ងារពន្លត់អគ្គិភ័យ ។
- កាលណាពួកណ្តឹងត្រូវដឹងថាជាកណ្តឹង ប្រកាសអាសន្នមែនទែន រួចត្រូវធ្វើតាមនីតិវិធីដែលគេធ្លាប់បានសាកល្បង កន្លងមកដោយចាកចេញភ្លាមៗហាមចុះតាមជណ្តើរយន្ត ។
- ត្រូវដើរតៗគ្នា មិនត្រូវរត់ ឬប្រជែងគ្នាចេញឡើយ គឺត្រូវដើរចេញតាមលំដាប់លំដោយចំពោះអ្នកដែលចេញក្រោយគេ បើអាចធ្វើបានត្រូវបិទទ្វារបន្ទប់ឆេះមុនចាកចេញ ។
- កំពុងរត់ដើរ បើមានជុំភ្លើងឆេះ ធ្លាក់ពីលើចំពីមុខ ត្រូវដើរវាងទៅផ្លូវផ្សេងភ្លាម ។
- ពេលចេញផុតពីអគារ ត្រូវដើរទៅឱ្យឆ្ងាយពីអគារ ទុកកន្លែងឱ្យអ្នកដែលដើរមកពីក្រោយយើង ។
- បើអាចសង្គ្រោះបាន សូមជួយសង្គ្រោះជនពិការ ឬ អ្នកដែលត្រូវបួសផង ។
- កុំចូលទៅក្នុងអគារវិញជាប់ខាត ទោះជាមានការបាច់យ៉ាងណាក៏ដោយរហូតដល់មានបញ្ជាពីអ្នកពន្លត់អគ្គិភ័យ ទើបអាចចូលបាន ។
- ពេលលែងពួកណ្តឹងរោទ៍ប្រកាសអាសន្ន កុំដើរចូលមកក្នុងអគារវិញឱ្យសោះ ។

- ផ្ទាំងរបបអាហារទាំងបីក្រុម  
★ រូបភាពផ្ទាំងរបបអាហារទាំងបីក្រុម

### អាហារថាមពល

 <b>អំពៅ</b>	 <b>ត្រាវ</b>	 <b>ខ្លាញ់សត្វ</b>
 <b>ស្ករ</b>	 <b>ដំឡូង</b>	 <b>ពោត</b>
 <b>នំប៉័ង</b>	 <b>នំបក្កាត</b>	 <b>អង្ករ</b>
 <b>ទឹកឃ្មុំ</b>	 <b>ប្រេងតា</b>	 <b>ដូង</b>

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

### អាហារការពាររាងកាយ

 <b>ស្ពៃបូកគោ</b>	 <b>ត្រកួន</b>	 <b>ល្ងូងផ្តុំ</b>
 <b>ប៉េងឆើះ</b>	 <b>ស្ពឹកធាស</b>	 <b>ម្នាស់</b>
 <b>ឆ្មៅ</b>	 <b>បេក</b>	 <b>ខ្នុរផ្តុំ</b>
 <b>ផ្លែឆ្មារ</b>	 <b>ត្របែក</b>	 <b>ក្រូច</b>

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

### អាហារស្ថាបនារាងកាយ

 <b>សណ្តែកស្បែក</b>	 <b>សាច់ជ្រូក</b>	 <b>ស៊ុត</b>
 <b>តោប៉ៅ</b>	 <b>ក្តាម</b>	 <b>កន្ត្រែង</b>
 <b>ត្រី</b>	 <b>អង្កាច់</b>	 <b>សាច់គោ</b>
 <b>សាច់មាន់</b>	 <b>បង្កា</b>	 <b>កំពឹស</b>

 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ



- ពាក្យស្លោកអប់រំ

★ ផ្ទាំងពាក្យស្លោកអប់រំ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**អនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមរួមចំណែកគាំទ្រ**

**គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**គោរពច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិ**

**ខាងការងារដើម្បីគ្រួសារគិតគូរមើលថែកូនច្បាប់ការងារ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សហគ្រាស គ្រឹះស្ថាន ជាឃ្លាំងធនធានរបស់**

**កម្មករនិយោជិត និងនិយោជក**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**មានវិនិយោគ គឺមានការងារធ្វើ**

**និងមានជីវភាពរីកចម្រើន**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**ខិតខំបង្កើនដល់វិភាគការងារ គុណភាព**

**ដល់គង់ល ថែទាំសុខភាព ដើម្បីរួម**

**ចំណែកអភិវឌ្ឍន៍ប្រទេសជាតិ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**អ្នកដំណើរធ្វើវិវិចលើអ្នកបើកបរ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**បើកបររូបរមែងសម្បូរវិនាទី**

**ធ្វើឱ្យគុកូសោកមួយជីវិត**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សុខភាពកម្មករនិយោជិតល្អ**

**ដល់វិភាគការងារល្អ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**កម្មករនិយោជិត ត្រូវត្រៀមវិសេសឲ្យឆ្លាតវៃធ្វើដំណើរ**

**ប្រកបដោយសុវត្ថិភាព**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**រស់នៅស្អាត ហូបចុកស្អាត**

**ដឹកស្អាត សុខភាពល្អ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**លក់កូនច្បាប់ការងារល្អ សុខភាពកម្មករ**

**និយោជិតល្អ ដល់វិភាគកម្មល្អ**

បេឡាវ៉ាតិរបបសន្តិសុខសង្គម

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**ថ្លៃវេនៈ និងថ្លៃស្តុកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍**

បេឡាវ៉ាតិរបបសន្តិសុខសង្គម





- ស្ថិតិអប់រំស្តីពី៖

- អត្ថប្រយោជន៍របបសន្តិសុខសង្គម
- របបអាហារទាំងបីក្រុម
- ការងារថែមម៉ោង
- ការបង្ការគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត
- ណែនាំពីបច្ចេកទេសថែទាំយានយន្ត
- សារសំខាន់នៃបណ្ណបើកបរ
- សង្គ្រោះបឋម

✓ **អំពីកិច្ចប្រជុំផ្សព្វផ្សាយអប់រំ ក្នុងឆ្នាំ២០១៥**

អនុលោមតាមអនុសាសន៍របស់ **ឯកឧត្តមរដ្ឋមន្ត្រី** ក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងឱកាសបើកពិធីប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មការ ទ.ស.ប.ក និង បើកពិធីប្រជុំបូកសរុបលទ្ធផលការងាររបស់ ប.ស.ស ឆ្នាំ២០១៤ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៥ ជាមួយនឹងការយកចិត្តទុកដាក់ពីលោកនាយក ប.ស.ស គម្រោងបង្ការគ្រោះថ្នាក់ការងារត្រូវបានអនុវត្ត ។ ការរៀបចំចុះទំនាក់ទំនងជាមួយនឹងនិយោជករោងចក្រ ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំដូចភ្ញៀវលើម ដើម្បីឱ្យនិយោជក ឬ តំណាងសហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទទួលបាននូវចំណេះដឹង ស្តីពីលក្ខខណ្ឌការងារ, លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ ( ការទប់ស្កាត់កម្មករនិយោជិតសន្លប់ ), អត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម និង ការបង្ការគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត ក្នុងន័យទប់ស្កាត់ និង បង្ការគ្រោះថ្នាក់ការងារ ពិសេសការចូលរួមកាត់បន្ថយកម្មករនិយោជិតសន្លប់ឱ្យស្ថិតនៅកំរិតក្បែរនឹងលេខសូន្យ ។

ទោះបីការកើនឡើងចំនួនរោងចក្រកាត់ដេរ និង ផលិតស្បែកជើង ដល់ចំនួន ១,០៨៨ រោងចក្រ និង កម្មករនិយោជិត ក៏កើនដល់ចំនួន ៧១៥,៦៤០នាក់ គឺស្របនឹងការកើនឡើងនេះ រោងចក្រសន្លប់ក្នុងឆ្នាំ២០១៥នេះ មាន ៣២ រោងចក្រ និង កម្មករនិយោជិតសន្លប់ ១,៨០៦ នាក់ ។

តាមការវិភាគរកឃើញថា បញ្ហាគីមី, បញ្ហារូបសាស្ត្រ, បញ្ហាចិត្តសាស្ត្រ និង បញ្ហាថែមម៉ោង ក្នុងចំណោមបញ្ហាទាំងប្រាំពីរ គឺជាដើមហេតុដែលបណ្តាលឱ្យកម្មករនិយោជិតសន្លប់ ពិសេសបញ្ហាចិត្តសាស្ត្រសង្គម ដែលមានភាគរយច្រើន ។

ទន្ទឹមនឹងនេះ ការផ្សព្វផ្សាយអប់រំនៅក្នុងឆ្នាំ២០១៥នេះ ក្រុមការងារ ទ.ស.ប.ក បានរៀបចំបានចំនួន ៩០ លើក ស្មើនឹង ៩០ រោងចក្រ និង កម្មករនិយោជិតចូលរួមប្រមាណជា ១៣,៤៥០ នាក់ ( និយោជក/តំណាងនិយោជក/រដ្ឋបាល, តំណាងសហជីពមូលដ្ឋាន, ប្រតិភូបុគ្គលិក, ប្រធានក្រុម/ផ្នែក, កម្មករនិយោជិត និង គ្រូពេទ្យគិលានដ្ឋាន និង សន្តិសុខរោងចក្រ ) ដែលមានទីតាំង និង កាលបរិច្ឆេទលម្អិតក្នុងតារាងខាងក្រោម ៖

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
១	៣១/០១/២០១៥	<b>HENIEMO ( CAMBODIA ) HOME TEXTILE Co., Ltd</b> - ផលិតកំរាលពួក - តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ភ.ពូធឿង យ.បិតត្រាំង ស.ព្រៃនប់ ខេត្តព្រះសីហនុ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២	០៧/០២/២០១៥	<b>JTH TEXTILE ( CAMBODIA ) INC</b> - ផលិតសំលៀកបំពាក់ - បណ្តោយផ្លូវជាតិលេខ៤ ស.កំបូល ខ.ពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣	១៣/០២/២០១៥	<b>Tak Fook ( CAMBODIA ) Garment Ltd</b> - ផលិតសំលៀកបំពាក់ - បណ្តោយផ្លូវជាតិលេខ៥ ភ.ស្ពានពោធិ៍ យ.សេដ្ឋី ស.សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤	០៦/០៣/១៥ ៨:០០-១០:៣០ ព្រឹក	<b>GingKo ( CAMBODIA ) CO.,LTD</b> - ផលិតសំលៀកបំពាក់ - ភូមិព្រៃផ្កា សង្កាត់ច្រកម្នួល ក្រុងបាវិត ខេត្តស្វាយរៀង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវិស្វកម្ម	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៥	០៦/០៣/១៥ ១:០០-៣:៣០ រសៀល	TOWA Industry ( Cambodia ) Co., Ltd - ផលិតសំលៀកបំពាក់ - សង្កាត់បាទី ក្រុងបារិត ខេត្តស្វាយរៀង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦	០៧/០៣/១៥ ៨:០០-១០:៣០ ព្រឹក	You Li international ( Cambodia ) Garments Co., Ltd - ផលិតសំលៀកបំពាក់ - ភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបារិត ខេត្តស្វាយរៀង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧	១៩/០៣/១៥ ៩:០០-១១:៣០ ព្រឹក	T & K Garment Industry Co.,Ltd - ផលិតសំលៀកបំពាក់ - ភូមិទួលពង្រ ស.ចោមចៅ ខ.ពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨	១៩/០៣/១៥ ១:០០-៣:៣០ រសៀល	Din Han Enterprise Co.,Ltd - ផលិតសំលៀកបំពាក់ - ផ្លូវខ្នងងៀប២ ស.ដំណាក់ធំ៣ ខ.មានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	



ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវត្ថុធាតុដើម	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៩	២១/០៣/១៥ ២:០០-៤:០០ រសៀល	EINS ( Cambodia ) Co., Ltd - ផលិតសំលៀកបំពាក់ - ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១០	២៥/០៣/១៥ ៨:០០-១០:៣០ ព្រឹក	META BIOMED ( CAMBODIA ) CO., LTD - ផលិតសំលៀកបំពាក់ - សង្កាត់ចោមចៅ ខ.ពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១១	២៥/០៣/១៥ ១:០០-៣:៣០ រសៀល	PAPILLION TEXTILE ( CAMBODIA ) CO., LTD - ផលិតសំលៀកបំពាក់ - សួនឧស្សាហកម្មវឌ្ឍនៈ២	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១២	២៦/០៣/១៥ ៨:០០-១០:៣០ ព្រឹក	SMART PEA 1 GARMENT LTD - ផលិតសំលៀកបំពាក់ - សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	



ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវត្សករដើម	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
១៣	២៦/០៣/១៥ ១:០០-៣:៣០ រសៀល	<b>NYAN KIDS (CAMBODIA) LTD</b> - ផលិតសំលៀកបំពាក់ - ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១៤	៣០/០៣/១៥ ៨:០០-១០:៣០ ព្រឹក	<b>Long Lead (Cambodia)</b> - ផលិតសំលៀកបំពាក់ - ផ្លូវជាតិលេខ៥ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១៥	៣០/០៣/១៥ ១:០០-៣:៣០ រសៀល	<b>M &amp; V International Manufacturing Ltd</b> - ផលិតសំលៀកបំពាក់ - ភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
១៦	៣១/០៣/១៥ ៨:០០-១០:៣០ ព្រឹក	LeadWind Shoes ( CAMBODIA ) Co., Ltd - ផលិតសំលៀកបំពាក់ - ខ. ចោមចៅ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១៧	៣១/០៣/១៥ ១:០០-៣:៣០ រសៀល	SMART PEA GARMENT LTD - ផលិតសំលៀកបំពាក់ - សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
១៨	០៦/០៤/១៥ ៨:០០-១០:៣០ ព្រឹក	KENNETEX INTERNATIONAL ( CAMBODIA ) CO.,LTD - ផលិតសំលៀកបំពាក់ - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
១៩	០៦/០៤/១៥ ១:០០-៣:៣០ រសៀល	<b>CHOUNG HAO GARMENT CO., LTD</b> - ផលិតសំលៀកបំពាក់ - ផ្លូវលេខមុនីវ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២០	០៧/០៤/១៥ ៨:០០-១០:៣០ ព្រឹក	<b>YING DONG SHOES CO., LTD</b> - ផលិតស្បែកជើង - ផ្លូវជាតិលេខ៤ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២១	២៤/០៤/១៥ ៨:០០-១០:៣០ ព្រឹក	<b>Win Tai Sock Manufacture Ltd</b> - ផលិតស្បែកជើង - ឃុំបាទី ស្រុកពត់សរ ខេត្តតាកែវ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
២២	២៤/០៤/១៥ ២:០០-៤:០០ រសៀល	NISHIKU ENTERPRISE CO., LTD - ផលិតស្បែកជើង - ឃុំបាទី ស្រុកពត់សរ ខេត្តតាកែវ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៣	០៨/០៥/១៥ ៨:០០-១០:៣០ ព្រឹក	HAITAN GARMENT (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៤	០៨/០៥/១៥ ១:០០-៣:៣០ រសៀល	ZHENG YONG GARMENT FACTORY CO., LTD - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៥	០៩/០៥/១៥ ៨:០០-១០:៣០ ព្រឹក	GOLDEN PROSPER FOOTWEAR CO., LTD - ផលិតស្បែកជើង - ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
២៦	០៩/០៥/១៥ ១:០០-៣:៣០ រសៀល	K.A.M GARMENT CO., LTD - ផលិតស្បែកជើង - ផ្លូវវែងស្រែង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៧	២២/០៥/១៥ ៨:០០-១០:៣០ ព្រឹក	C SQUARE GARMENT FINISHING CO., LTD - បោកគក់សម្លៀកបំពាក់ - ផ្លូវលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៨	២៣/០៥/១៥ ៨:០០-១០:៣០ ព្រឹក	BODYKIDS FASHION WEAR CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
២៩	២៣/០៥/១៥ ១:០០-៣:៣០ រសៀល	CAM FOREVER CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	



ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៣០	២៨/០៥/១៥ ៨:០០-១០:៣០ ព្រឹក	DongBu Summit (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣១	៣០/០៥/១៥ ៨:០០-១០:៣០ ព្រឹក	WINMAG SHOES MANUFACTURING CO., LTD - ផលិតស្បែកជើង - ស្រុកត្រាំកក់ ខេត្តតាកែវ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣២	៣០/០៥/១៥ ១:០០-៣:៣០ រសៀល	KUAN TECH (CAMBODIA) COPERATION CO.,LTD - ផលិតស្បែកជើង - ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣៣	០៥/០៦/១៥ ៨:០០-១០:៣០ ព្រឹក	GDM ENTERPRISE CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវែស្តូកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៣៤	០៦/០៦/១៥ ៨:០០-១០:៣០ ព្រឹក	SCANDINAVIAN TEXTILE ( CAMBODIA ) CO., LTD - ផលិតវែស្តូកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣៥	០៦/០៦/១៥ ១:០០-៣:៣០ រសៀល	QUICKSEW( CAMBODIA ) LTD - ផលិតវែស្តូកជើង - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣៦	១១/០៦/១៥ ៨:០០-១០:៣០ ព្រឹក	NEX-T APPAREL ( CAMBODIA ) CO., LTD - ផលិតវែស្តូកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣៧	១២/០៦/១៥ ៨:០០-១០:៣០ ព្រឹក	NANTAI GARMENT FACTORY ( CAMBODIA ) LIMITED - ផលិតវែស្តូកជើង - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៣៨	១២/០៦/១៥ ១:០០-៣:៣០ រសៀល	YUAN QUAN SHOES CO., LTD - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៣៩	១៣/០៦/១៥ ១:០០-៣:៣០ រសៀល	GALEY GLOBAL (CAMBODIA) CO.,LTD - ផលិតស្បែកជើង - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤០	១៥/០៦/១៥ ៨:០០-១០:៣០ ព្រឹក	CHU HSING GARMENT (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤១	១៩/០៦/១៥ ៨:០០-១០:៣០ ព្រឹក	NAN KUANG GARMENT (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៤២	២០/០៦/១៥ ៨:០០-១០:៣០ ព្រឹក	HAI XIN WANDOU GARMENT INTERNATIONAL CO., LTD - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៣	២៦/០៦/១៥ ៨:០០-១០:៣០ ព្រឹក	SPLENDOR INDUSTRY CO., LTD - ផលិតស្បែកជើង - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៤	២៦/០៦/១៥ ១:០០-៣:៣០ រសៀល	CINKAMP APPAREL CORP - ផលិតស្បែកជើង - សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៥	០៣/០៧/១៥ ៨:០០-១០:៣០ ព្រឹក	HAND SEVEN APPAREL CO., LTD - ផលិតស្បែកជើង - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៦	០៣/០៧/១៥ ១:០០-៣:៣០ រសៀល	COLUMBUS APPAREL (CAMBODIA) INC - ផលិតស្បែកជើង - ផ្លូវត្រាជោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៧	០៤/០៧/១៥ ៨:០០-១០:៣០ ព្រឹក	LEAN GLOBAL TEXTILE (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៨	០៤/០៧/១៥ ១:០០-៣:៣០ រសៀល	SIXPLUS INDUSTRY CO., LTD - ផលិតស្បែកជើង - ផ្លូវជាតិលេខ៦ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៤៩	១១/០៧/១៥ ៨:០០-១០:៣០ ព្រឹក	HI-TECH APPAREL (CAMBODIA) CO., LTD - ផលិតស្បែកជើង - ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ( តំបន់សេដ្ឋកិច្ចពិសេសឆាយឆាយ )	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥០	១៧/០៧/១៥ ៨:០០-១០:៣០ ព្រឹក	HO HSIN TAI LIMITED - ផលិតស្បែកជើង - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥១	១៧/០៧/១៥ ១:០០-៣:៣០	AKEENTEX PTE. LTD - ផលិតស្បែកជើង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ	



ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
	រសៀល	- សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ	អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥២	១៨/០៧/១៥ ៨:០០-១០:៣០ ព្រឹក	SMART SHIRTS GARMENTS MANUFACTURING (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥៣	១៨/០៧/១៥ ១:០០-៣:៣០ រសៀល	YU DA GARMENT INDUSTRY (CAMBODIA) CO., LTD - ផលិតស្បែកជើង - សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥៤	២៤/០៧/១៥ ៨:០០-១០:៣០ ព្រឹក	PEACE GLORY (CAMBODIA) MANUFACTURING CO., LTD - ផលិតស្បែកជើង - សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥៥	២៤/០៧/១៥ ១:០០-៣:៣០ រសៀល	MENG IENG GARMENT FACTORY LTD - ផលិតស្បែកជើង - សង្កាត់បឹងកក់ទី ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៥៦	២៥/០៧/១៥	SUMI (CAMBODIA) WIRING SYSTEMS CO., LTD	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
	៨:៣០-១១:០០ ព្រឹក	<ul style="list-style-type: none"> <li>- ផលិតស្បែកជើង</li> <li>- សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តំបន់សេដ្ឋកិច្ចពិសេស)</li> </ul>	<ul style="list-style-type: none"> <li>លក្ខខណ្ឌការងារ</li> <li>អត្ថប្រយោជន៍របបសន្តិសុខសង្គម</li> <li>សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត</li> </ul>	
៥៧	២៥/០៧/១៥ ១:០០-៣:៣០ រសៀល	<b>RELIABLE SOURCE INDUSTRIAL (CAMBODIA) CO., LTD</b> <ul style="list-style-type: none"> <li>- ផលិតស្បែកជើង</li> <li>- សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ</li> </ul>	<ul style="list-style-type: none"> <li>លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ</li> <li>លក្ខខណ្ឌការងារ</li> <li>អត្ថប្រយោជន៍របបសន្តិសុខសង្គម</li> <li>សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត</li> </ul>	
៥៨	៣១/០៧/១៥ ៨:០០-១០:៣០ ព្រឹក	<b>TANAWAY LEATHER GOODS MANUFACTURER CO., LTD</b> <ul style="list-style-type: none"> <li>- ផលិតស្បែកជើង</li> <li>- សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ</li> </ul>	<ul style="list-style-type: none"> <li>លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ</li> <li>លក្ខខណ្ឌការងារ</li> <li>អត្ថប្រយោជន៍របបសន្តិសុខសង្គម</li> <li>សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត</li> </ul>	
៥៩	៣១/០៧/១៥ ១:០០-៣:៣០ រសៀល	<b>SEDUNO INVESTMENT CAMBO FASHION CO., LTD</b> <ul style="list-style-type: none"> <li>- ផលិតស្បែកជើង</li> <li>- សង្កាត់ដង្កោ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ</li> </ul>	<ul style="list-style-type: none"> <li>លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ</li> <li>លក្ខខណ្ឌការងារ</li> <li>អត្ថប្រយោជន៍របបសន្តិសុខសង្គម</li> <li>សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត</li> </ul>	
៦០	០១/០៨/១៥ ៨:០០-១០:៣០ ព្រឹក	<b>YUAN DA RONG FONG (CAMBODIA) TEXTILE CO., LTD</b> <ul style="list-style-type: none"> <li>- ផលិតស្បែកជើង</li> <li>- សង្កាត់កាក្រៅ ស្រុកដូនកែវ ខេត្ត តាកែវ</li> </ul>	<ul style="list-style-type: none"> <li>លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ</li> <li>លក្ខខណ្ឌការងារ</li> <li>អត្ថប្រយោជន៍របបសន្តិសុខសង្គម</li> <li>សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត</li> </ul>	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវិស្សករជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៦១	០១/០៨/១៥ ១:០០-៣:៣០ រសៀល	VONAMMY (CAMBODIA) GARMENT CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់សូភី ស្រុកបាទី ខេត្តតាកែវ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦២	០៧/០៨/១៥ ៨:០០-១០:៣០ ព្រឹក	CAN SPORTS SHOES CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់សេដ្ឋី ស្រុកសាមគ្គីមានជ័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៣	០៧/០៨/១៥ ១:០០-៣:៣០ រសៀល	CHIARE KONG CHHANG - តម្បាញ - សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៤	០៨/០៨/១៥ ៨:០០-១០:៣០ ព្រឹក	NEW MINGDA (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៥	០៨/០៨/១៥ ១:០០-៣:៣០ រសៀល	QUALITY TEXTILES CO., LTD - ផលិតវិស្សករជើង - សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវិស្វកម្ម	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៦	១៤/០៨/១៥ ៨:០០-១០:៣០ ព្រឹក	កំបាយមារ ក្រេឌីង (កម្ពុជា) ខូ អិលធីឌី - តម្បាញ - ភូមិស្នោងខាងជើង ស្រុកកំបាយមារ ខេត្តព្រៃវែង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៧	១៤/០៨/១៥ ១:០០-៣:៣០ រសៀល	CRISTAL MARTIN (CAMBODIA) Co., Ltd - ផលិតសម្លៀកបំពាក់ - ភូមិវិហារសួរត៍ជើង ឃុំវិហារសួរត៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៨	១៥/០៨/១៥ ៨:០០-១០:៣០ ព្រឹក	THE ONE (CAMBODIA) INDUSTRIES CO.,LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៦៩	១៥/០៨/១៥ ១:០០-៣:៣០ រសៀល	SAE HAN INTERNATIONAL (CAMBODIA) Co., Ltd - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧០	២១/០៨/១៥ ៨:០០-១០:៣០	CN PROSPEROUS GARMENT (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតវត្ថុកែច្នៃ	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
	ព្រឹក	- សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧១	២១/០៨/១៥ ១:០០-៣:៣០ រសៀល	SOUTHLAND (CAMBODIA) CO.,LTD - ផលិតមួក និងខោក្នុង - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧២	២២/០៨/១៥ ៨:០០-១០:៣០ ព្រឹក	DAYUP GLOBAL CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៣	២២/០៨/១៥ ១:០០-៣:៣០ រសៀល	QUINT MAJOR INDUSTRIAL CO.,LTD - ផលិតសម្លៀកបំពាក់ - ស្រុកអង្គស្នួល ខេត្តកណ្តាល	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៤	២៤/០៨/១៥ ៨:០០-១០:៣០ ព្រឹក	CANTERAN APPAREL (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់ - ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	



ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៧៥	២៩/០៨/១៥ ៨:០០-១០:៣០ ព្រឹក	MIKASA SPORTS (CAMBODIA) CO., LTD - ផលិតបាល់ - ស្រុកមណ្ឌលសីមា ខេត្តកោះកុង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៦	២៩/០៨/១៥ ១:០០-៣:៣០ រសៀល	KKN APPAREL CO., LTD - ផលិតសម្លៀកបំពាក់ - ស្រុកមណ្ឌលសីមា ខេត្តកោះកុង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៧	៣១/០៨/១៥ ១:០០-៣:៣០ រសៀល	ZEGNA-DAIDONG (CAMBODIA) ELECTRONICS CO., LTD - ផលិតកាសទូរស័ព្ទ - ស្រុកអង្គស្នួល ខេត្តកណ្តាល	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៨	០៤/០៩/១៥ ៨:០០-១០:៣០ ព្រឹក	ARTNATURE (CAMBODIA) INC - ចាក់សក់ - តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវលេខជាតិលេខ៤	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៧៩	០៤/០៩/១៥ ១:០០-៣:៣០ រសៀល	SAN FONG INTERNATIONAL CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨០	០៥/០៩/១៥ ៨:០០-១០:៣០ ព្រឹក	INKYUNG WONDANG APPAREL CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨១	០៥/០៩/១៥ ១:០០-៣:៣០ រសៀល	TINO BELLINI INDUSTRY INC - ផលិតសម្លៀកបំពាក់ - សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨២	១១/០៩/១៥ ៨:០០-១០:៣០ ព្រឹក	HENG SHING (CAMBODIA) GARMENT MANUFACTURING LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៣	១១/០៩/១៥ ១:០០-៣:៣០ រសៀល	WIN SHINGTEX (CAMBODAI) CO., LTD - ផលិតស្បែកជើង - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៤	១២/០៩/១៥ ៨:០០-១០:៣០	TENG XUN LIMITED - ផលិតសម្លៀកបំពាក់	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន អាងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
	ព្រឹក	- ផ្លូវ៤១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ	អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៥	១២/០៩/១៥ ១:០០-៣:៣០ រសៀល	WINNING DRAGON LEATHER WARE (CAMBODIA) Co., Ltd - ផលិតកាបូប - ផ្លូវលេខ៤១ ភ.ជូនកែវ យ.សែនដី ស.សំរោងទង ខេត្តកំពង់ស្ពឺ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៦	១៨/០៩/១៥ ១:០០-៣:៣០ រសៀល	AURORA APPAREL (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៧	១៩/០៩/១៥ ៨:០០-១០:៣០ ព្រឹក	VAST APPAREL (CAMBODIA) LTD - ផលិតសម្លៀកបំពាក់ - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៨៨	១៩/០៩/១៥ ១:០០-៣:៣០ រសៀល	YORKMARS (CAMBODIA) GARMENT MFG CO., LTD - ផលិតសម្លៀកបំពាក់ - សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	

ល.រ	កាលបរិច្ឆេទ ប្រជុំផ្សព្វផ្សាយ	ឈ្មោះ និង អាសយដ្ឋាន រោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង	មុខវិជ្ជាត្រូវបានប្រជុំផ្សព្វផ្សាយ	ផ្សេងៗ
៨៩	២៦/០៩/១៥ ៨:០០-១០:៣០ ព្រឹក	NAKAYAMA (CAMBODIA) CO., LTD - ផលិតសម្លៀកបំពាក់កូនក្មេង - ក្រុងបារិត ខេត្តស្វាយរៀង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
៩០	២៦/០៩/១៥ ១:០០-៣:៣០ រសៀល	SHEICO (CAMBODIA) CO., LTD - ផលិតកង - ក្រុងបារិត ខេត្តស្វាយរៀង	លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ	
			លក្ខខណ្ឌការងារ	
			អត្ថប្រយោជន៍របបសន្តិសុខសង្គម	
			សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត	
សរុប		៩០ រោងចក្រ	១៣,៤៥០ នាក់	

❖ ការវិនិច្ឆ័យស្តីពីទិន្នន័យផ្សព្វផ្សាយជារួម ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥

ល.រ	បរិយាយ	ឆ្នាំ២០១៥	ឆ្នាំ២០១៤	គិតជា %
១	ចំនួនលើក	៩០	១៩	៣៧៣
២	ចំនួនរោងចក្រ	៩០	២៧	២៣៣
៣	ចំនួនអ្នកចូលរួម	១៣,៤៥០	៣,១០០	៣៣៣

**ខ. បញ្ហាប្រឈម**

**❖ កត្តាកម្មករនិយោជិត**

- ធ្វើការថែមម៉ោងច្រើនលើសពីការអនុញ្ញាតរបស់ក្រសួង បានធ្វើឱ្យសុខភាពចុះខ្សោយ
- បរិភោគអាហារមិនមានជីវជាតិ កង្វះអនាម័យ ហើយជួនកាលខកខានបរិភោគអាហារទៀត
- សម្រាកមិនបានគ្រប់គ្រាន់
- មានស្ថានភាពតានតឹងក្នុងអារម្មណ៍

**❖ កត្តានិយោជក**

- រោងចក្រមួយចំនួនមិនព្រមចូលរួមសហការរាយការណ៍ចំនួនកម្មករនិយោជិតពិតប្រាកដមក ឱ្យ ប.ស.ស នោះឡើយ
- រោងចក្រមួយចំនួនឱ្យកម្មករនិយោជិតថែមម៉ោងលើសពីការអនុញ្ញាតរបស់ក្រសួង
- រោងចក្រមួយចំនួនមានបរិយាការណ៍កំដៅ ក្តៅ និង ហប់
- ការធ្វេសប្រហែសត្រួតពិនិត្យផ្នែកសុខភាព និង សុវត្ថិភាពការងារជាប្រចាំរបស់និយោជក
- និយោជកបានកែលំអវិធានការរបស់ក្រុមការងារ ទ.ស.ប.ក មានសភាពយឺតយ៉ាវ

**❖ កត្តាក្រសួង**

- រៀបចំផ្សព្វផ្សាយអប់រំ និង ត្រួតពិនិត្យលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ តាមបណ្តារោងចក្រកាត់ដេរសំលៀកបំពាក់ និង ផលិតស្បែកជើង នៅពុំទាន់បានឆ្លើយតប ទៅនឹងបរិមាណនៃចំនួនរោងចក្រដែលដំណើរការបច្ចុប្បន្ន
- ផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការងារ និង ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំង ឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន មិនទាន់បានទូលំទូលាយនៅឡើយ ។

**គ. ដំណោះស្រាយ**

**❖ ចំពោះមុខ**

- បញ្ជាឱ្យរោងចក្រដែលមានគ្រោះថ្នាក់ ផ្អាកការងារជាបណ្តោះអាសន្ន
- ចាត់មន្ត្រីជំនាញជួយសង្គ្រោះ និង តាមដានឃ្នាំមើលសភាពកម្មករនិយោជិតនៅនឹងកន្លែង គ្រោះថ្នាក់ទាន់ពេលវេលានិងជាប់ជាប្រចាំរហូតដល់កន្លែងធ្វើការវិលមកស្ថានភាពប្រក្រតីវិញ
- ទទួលរ៉ាប់រងព្យាបាលដោយឥតគិតថ្លៃដល់ជនរងគ្រោះទាំងអស់ តាមរយៈ ប.ស.ស
- ចាត់វិធានការកែតម្រូវលក្ខខណ្ឌបច្ចេកទេសនានាដែលបានពិនិត្យឃើញថាមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស
- ចាត់មន្ត្រីតាមដានពិនិត្យអំពីស្ថានភាពរោងចក្រមុននឹងអនុញ្ញាតឱ្យដំណើរការឡើងវិញ



❖ **ជាយុទ្ធសាស្ត្រ**

- ក្រសួងបានបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក) ដែលក្រុមការងារនេះ មានភារកិច្ចចម្បងក្នុងការសិក្សាស្រាវជ្រាវកំណត់ឱ្យបានច្បាស់លាស់នូវមូលហេតុដែលនាំឱ្យមានបាតុភាពសន្លប់ជារួមនៅកន្លែងធ្វើការ និងកំណត់វិធានការបង្ការបានត្រឹមត្រូវ សំដៅធានាការពារសុខុមាលភាពកម្មករនិយោជិត
- ក្រសួងបានពង្រឹងបន្ថែមការអនុវត្តច្បាប់ និង បទប្បញ្ញត្តិជាធរមាន ជាពិសេសចំពោះបណ្តាញរោងចក្រសហគ្រាសកាត់ដេរ និង ស្បែកជើងដែលមានកម្មករនិយោជិតច្រើនជាងវិស័យដទៃផ្សេងទៀត
- រៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំដល់និយោជក និង កម្មករនិយោជិតឱ្យយល់ដឹងពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យសុវត្ថិភាពការងារ ការថែទាំសុខភាព ការការពារបរិស្ថាននៅកន្លែងធ្វើការជាដើម
- ក្រសួងស្នើឱ្យរោងចក្របង្កើតឱ្យមានគណៈកម្មការសុខភាព សុវត្ថិភាពការងារនៅនឹងកន្លែងការងារ

**ឃ. ការងារអនុវត្តបន្ត**

- រៀបចំប្រជុំផ្ទៃក្នុងក្រុមការងារ ទ.ស.ប.ក
- រៀបចំចុះតាមរោងចក្រ សហគ្រាសគ្រឹះស្ថាន ដែលមានករណីកម្មករនិយោជិតសន្លប់
- សិក្សាស្រាវជ្រាវមូលហេតុដែលបណ្តាលឱ្យកម្មករនិយោជិតសន្លប់
- រៀបចំផ្សព្វផ្សាយអប់រំតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
- រៀបចំឯកសារពាក់ព័ន្ធសម្រាប់ផ្សព្វផ្សាយអប់រំ
- អនុវត្តភារកិច្ចផ្សេងៗតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ ។

**ង. សេចក្តីសន្និដ្ឋាន**

ក្នុងឆ្នាំ២០១៥ ក្រុមការងារ ទ.ស.ប.ក ត្រូវបានអនុវត្តការងារយ៉ាងសម្រាកសម្រាប់ក្នុងទិសដៅបម្រើកម្មករនិយោជិត ដោយឆន្ទៈទទួលខុសត្រូវខ្ពស់ តាមរយៈការចុះទៅសម្របសម្រួល ពិនិត្យ អង្កេតស្វែងរកមូលហេតុដ៏ជាក់លាក់ ដើម្បីចាត់វិធានការឱ្យនិយោជករោងចក្រ សហគ្រាស គ្រឹះស្ថាន រៀបចំធ្វើការកែលំអបានចំគោលដៅ និង ទាន់ពេលវេលា ។

ទន្ទឹមនឹងនោះ ក្រុមការងារ ទ.ស.ប.ក ក៏បាននិងកំពុងរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំនៅនឹងកន្លែងការងារនៅតាមបណ្តារាជធានី-ខេត្ត ស្តីពីលក្ខខណ្ឌការងារ លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ (ការទប់ស្កាត់ករណីកម្មករនិយោជិតសន្លប់) អត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម និង ការបង្ការគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត ក្នុងន័យការពារ និង បង្ការហានិភ័យការងារ (គ្រោះថ្នាក់ការងារ) ។ នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារ ទ.ស.ប.ក បានធ្វើបទបង្ហាញលំអិត និង ចែកជូនកម្មករនិយោជិតនូវឯកសារមេរៀន ខិត្តបណ្ណ ទឹកសុទ្ធ នំប៉័ង(នំផ្អែម) និង ប្រាក់ឧបត្ថម្ភ លើសពីនោះ

ក្រុមការងារបានបិទបង្ហាញជាពាក្យស្នាក់, ផ្ទាំងរូបភាពរបបអាហារ និង សេវាសង្គ្រោះបន្ទាន់ ១២៨៦ ផងដែរ ។

ក្នុងន័យខាងលើ ក្រុមការងារ ទ.ស.ប.ក និង ប.ស.ស សង្ឃឹមយ៉ាងមុតមាំថា ការផ្សព្វផ្សាយ អប់រំនេះ នឹងមានការចូលរួមអនុវត្តរបស់កម្មករនិយោជិត និង និយោជកបានយ៉ាងខ្ជាប់ខ្ជួនជាក់ជាពុំខាន ដែលជាប្រយោជន៍យ៉ាងធំធេង និង ប្រពៃថ្លៃថ្លា ក្នុងការធានាបាននូវ “សុខដុមរមនានៅកន្លែងការងារកាន់ តែប្រសើរឡើង ពិសេសករណីកម្មករនិយោជិតសន្លប់នឹងត្រូវបានកាត់បន្ថយក្នុងកំរិតខ្ពស់” ។

★ **ឯកសារយោង**

- ច្បាប់ស្តីពីការងារ
- ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ
- សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារទប់ស្កាត់ករណីសន្លប់ និង បង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិតតាម សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម។
- ផែនការសកម្មភាពរបស់ក្រុមការងារ ទ.ស.ប.ក ឆ្នាំ២០១៥
- របាយការណ៍បូកសរុបរបស់គណៈកម្មការស.ទ.ប.ក ឆ្នាំ២០១៤ និង ទិសដៅអនុវត្តឆ្នាំ២០១៥
- កំណត់ហេតុចុះរោងចក្ររបស់គណៈកម្មការស.ទ.ប.ក ក្នុងឆ្នាំ២០១៤ និងកំណត់ហេតុក្រុមការងារ ទ.ស.ប.ក ក្នុងឆ្នាំ២០១៥

★ **ទំនាក់ទំនងផ្ទាល់**

**១. ប.ស.ស**

- លេខទូរស័ព្ទ៖ ០២៣ ៨៨២ ៤៣៤ / ០២៣ ៩៩៨ ៤១៨  
០២៣ ៩៩៨ ៤១៧ / ០២៣ ៩៩៨ ៤១៩
- លេខទូរសារ៖ ០២៣ ៨៨២ ៦២៣
- គេហទំព័រ ( Website )៖ [www.nssf.gov.kh](http://www.nssf.gov.kh)
- Page Facebook ប.ស.ស [facebook.com/nssfpage](https://facebook.com/nssfpage)
- សារអេឡិចត្រូនិច ( E-mail )៖ [info@nssf.gov.kh](mailto:info@nssf.gov.kh)
- លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) **១២៨៦**

**២.លេខទូរស័ព្ទក្រុមការងារ និង លេខាធិការដ្ឋាន ( ទ.ស.ប.ក )**

- **ក្រុមការងារ ទ.ស.ប.ក**  
០១២ ៨៩៨ ៧៨៥ / ០១២ ៩៨៣ ៧១០ / ០១២ ២២៤ ២២២  
០១២ ៥៧៩ ៤១១ / ០១២ ៩៨៨ ៤១៨ / ០១២ ៥០២ ១៤៩
- **លេខា ទ.ស.ប.ក**  
០១២ ៧៩០ ៧១២ / ០១២ ៩០៣ ៩២៨  
០៧០ ៨៨១ ២២២ / ០៨៨ ៨៧៧ ៦៧ ៦៧

# សកម្មភាពរបស់ក្រុមការងារ ទ.ស.ប.ក



អាស័យដ្ឋាន: អគារលេខ៣ មហាវិថីសហព័ន្ធស្រី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លេខទូរស័ព្ទ: ០២៣ ៨៨២ ៤៣៤ / ០២៣ ៩៩៨ ៤១៧

០២៣ ៨៨២ ៤៣៤ / ០២៣ ៩៩៨ ៤១៧

លេខទូរស័ព្ទបន្ទាន់(គ្រោះថ្នាក់ការងារ)

**១២៨៦**